



ព្រះស្ថានីយ៍ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ជី ប៊ី អិល ភី
G B Microfinance Institution Plc



របាយការណ៍ប្រចាំឆ្នាំ ២០២៤



ចុះបញ្ជីក្រោមលេខ ៖ ០០០៤៣៩០៩

-  អគារ ចេ-៣៧ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
-  (+៨៥៥) ២៣ ៩៧៧ ៧៧៨/៩៩ ៩៧០ ៩៩៩
-  www.gbmfi.com.kh
-  info@gbmfi.com.kh

មាតិកា

១	សារតារាងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក	០១
២	សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	០២
៣	សាររបស់នាយកប្រតិបត្តិ	០៣
៤	ទស្សនវិស័យរបស់គ្រឹះស្ថាន	០៤
៥	បេសកកម្មរបស់គ្រឹះស្ថាន	០៥
៦	តម្លៃស្នូលរបស់គ្រឹះស្ថាន	០៦
៧	រចនាសម្ព័ន្ធរបស់គ្រឹះស្ថាន	០៧
៨	ក្រុមប្រឹក្សាភិបាល	០៨
៩	គណៈគ្រប់គ្រង	១២
១០	ការចូលរួមផ្សព្វផ្សាយរវាងអ្នកបម្រើសេវាហិរញ្ញវត្ថុដល់សហគមន៍	១៩
១១	ពិធីបុរិស្ថានព្រមព្រៀងជាមួយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ	២០
១២	សិក្ខាសាលាប្រចាំឆ្នាំ២០២៤	២១
១៣	ការបណ្តុះបណ្តាលបុគ្គលិកប្រចាំឆ្នាំ២០២៤	២២
១៤	វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ«មាស» ពីអគ្គនាយកដ្ឋានពន្ធដារ	២៤
១៥	លិខិតបញ្ជាក់ការកាន់បញ្ជីកាតណេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ	២៥
១៦	ផលិតផល និងសេវាកម្ម	២៦

ផ្នែករបាយការណ៍សវនកម្មស្តីពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤

១៦	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	២៨
១៧	របាយការណ៍របស់សវនករឯករាជ្យ	៣១
១៨	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៣៥
១៩	របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ	៣៦
២០	របាយការណ៍ច្រើនមូលធន	៣៧
២១	របាយការណ៍លំហូរសាច់ប្រាក់	៣៨
២២	ព័ត៌មានហិរញ្ញវត្ថុបន្ថែម	៣៩
២៣	ដែនកំណត់	៤០
២៤	មូលនិធិផ្ទាល់សុទ្ធ	៤១
២៥	អនុបាតសាច់ប្រាក់ងាយស្រួល	៤២
២៦	អនុបាតសាធនភាព	៤៣
២៧	ដើមទុនអប្បបរមា និងសិទ្ធិធននៃឥណទានរូបិយប័ណ្ណជាតិ	៤៤
២៨	ចំណាត់ថ្នាក់ឥណទាន និងសិទ្ធិធនលើការរំពឹងទុកឥណទានដែលបាត់បង់	៤៥
២៩	រូបិយប័ណ្ណបរទេសបើកចំហសុទ្ធ	៤៧





គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានបង្កើតឡើងដោយ ឧកញ៉ា តាំង គួងហារ និង លោកស្រី HSU, CHIA-CHIA ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ គ្រឹះស្ថានបានទទួលវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ១០០០៨៣៩០៩ ចេញដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ត្រូវបានផ្តល់អាជ្ញាបណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយធនាគារជាតិ នៃ កម្ពុជា លេខ ម.ហា ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានក្លាយជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលមានវិញ្ញាបនបត្រសមាជិក លេខ ១២២/ ២០ស៊ីអិមអេ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ ២០២២» ពីស្ថាប័ន GBAF PUBLICATIONS LTD នៃចក្រភពអង់គ្លេស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្រអនុលោមតាមសារពើពន្ធ ប្រភេទ«មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជីកាតណេសេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៨ឆ្នាំជាប់គ្នាសម្រាប់ឆ្នាំជាប់ពន្ធប២០២៣ ដល់២០២៦។

ការិយាល័យកណ្តាល ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមសាទរចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលមានប្រាក់ចំណូលពីកម្រិតទាបឡើងទៅនៅក្នុងប្រទេស និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍ប្រចាំ ឆ្នាំ២០១៣-២០៣០។



សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



យោងតាមរបាយការណ៍ធនាគារជាតិ នៃកម្ពុជា ប្រចាំឆ្នាំ ២០២៤ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាបានដើរឡើង ក្នុងអត្រា៦% ខ្ពស់ជាងឆ្នាំ២០២៣ក្នុងអត្រា៥% ដែលបានកើត ឡើងលើវិស័យកម្មសាលកាត់ដេរ៩.៧% (ពី៣.៦%នៅឆ្នាំ ២០២៣) វិស័យទេសចរណ៍ដែលក្នុងនោះទេសចរណ៍ជាតិ អន្តរជាតិកើនឡើងដល់៦.៧លាននាក់ (ពី៥.៥លាននាក់នៅឆ្នាំ ២០២៣) វិស័យកសិកម្មបានកើនឡើង១១.១%(ពី៨%នៅឆ្នាំ ២០២៣) ក្នុងផ្នែកវិស័យសំណង់និងអចលនទ្រព្យមាន កំណើនទាបត្រឹមតែ០.៥% (ពី០.៨%នៅឆ្នាំ២០២៣)។

អត្រាអតិផរណាកម្ពុជាបានថយចុះមកត្រឹម០.៨% (ពី២.១% នៅឆ្នាំ២០២៣) ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញ និងសេវាផ្សេងៗទៀតដែលឡើងថ្លៃយឺត ផ្ដល់ឱកាសនឹងការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល នៅលើទីផ្សារ ដើម្បីបន្ថយសម្ពាធអតិផរណាផងដែរ។

ឧកញ៉ា តាំង គួងហាវ

ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើង ដល់ចំនួន២២.៥ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៤ ឬកើន១២.៦% ធៀបនឹង ឆ្នាំ២០២៣។

ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែរីកចម្រើនទៅ អនាគត។ ដើម្បីរួមចំណែកលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិនេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានបង្កើន ផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ពេញចិត្តបន្ថែមទៀត ប្រកប ដោយគុណភាពខ្ពស់និងអាចជឿទុកចិត្តដល់អតិថិជន ដែលមាន ប្រវត្តិឥណទានល្អមានមុខរបរស្របច្បាប់ និងមានសមត្ថភាពក្នុង ការទូទាត់សង។

យុទ្ធសាស្ត្រអាជីវកម្មរបស់យើងគឺជាមកនូវគុណតម្លៃ ដល់សហ គមន៍និងផ្តល់ជូនអតិថិជននូវផលិតផលហិរញ្ញវត្ថុ ដែលអតិថិជន ត្រូវការប្រកបដោយភាពស្មោះត្រង់និងមានទំនុកចិត្ត។

គណៈគ្រប់គ្រងរបស់យើង នឹងពង្រីកកិច្ចសហប្រតិបត្តិដើម្បី លើកទឹកចិត្តអតិថិជនឱ្យទទួលបាននូវឥណទានគេហដ្ឋាន ផ្ទះ អាជីវកម្ម រួមទាំងឥណទានសម្រាប់សហគ្រាសជូនតូច និងមធ្យម និងឥណទានលក្ខណៈបុគ្គលផងដែរ។

សូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃ របស់ លោក-អ្នក ក្នុងការអានរបាយការណ៍ប្រចាំឆ្នាំ និងការចូលមើល គេហទំព័ររបស់យើងខ្ញុំ។ សូមសំណាងល្អ និងរីករាយឆ្នាំថ្មី។

សូមអរគុណ!

ឧកញ៉ា តាំង គួងហាវ
ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់នាយកប្រតិបត្តិ



តំណាងឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯក ឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា និង អតិថិជនជាទីគោរពស្រឡាញ់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអាននូវរបាយការណ៍ប្រចាំឆ្នាំ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានលើកកម្ពស់សេវាកម្មដល់អតិថិជន អភិវឌ្ឍប្រតិបត្តិការ និងចូលរួមកិច្ចការគាំពារសង្គម។ នៅក្នុងឆ្នាំ២០២៤ គ្រឹះស្ថានចូលរួមបន្តផ្សព្វផ្សាយការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុ ជារីងអន្តរាគមន៍ស្តីពីវិបិហិរញ្ញវត្ថុរដូវកាលទីពីរបានចំនួនដប់ប្រាំបីភាគ មាតិកាស្តីអំពីហិរញ្ញវត្ថុនិងការប្រើប្រាស់កម្មវិធីអន្តរាគមន៍ បានចំនួនម្ភៃភាគ និងកម្មវិធីផ្សាយក្នុងបណ្តាញសង្គមរបស់ AMS ដៃគូសហការក្រោមការរៀបចំ និងឧបត្ថម្ភពីធនាគារជាតិ នៃ កម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ហ្វ្រាំង ខេមបូឌា (CBC)។

ចំពោះកិច្ចការអភិវឌ្ឍន៍ធនធានមនុស្ស គ្រឹះស្ថានបានរៀបចំវគ្គបណ្តុះបណ្តាលបុគ្គលិកបានចំនួន១៣វគ្គស្មើនឹង ៩៧ម៉ោង លើចំនួន១០មុខវិជ្ជា និងការចូលរួមសិក្ខាសាលាផ្សេងៗនៃបុគ្គលិកគ្រឹះស្ថានបានចំនួន១៨វគ្គ ដែលស្មើនឹង៧៣ម៉ោងលើ១៨កម្មវិធី។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ«មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជីកាតណេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារនៃព្រះរាជាណាចក្រកម្ពុជារយៈពេល(០២)ឆ្នាំបន្តទៀត ដែលមានរយៈពេលចូល(០៤)ឆ្នាំជាប់ៗគ្នា សម្រាប់ឆ្នាំជាប់ពន្ធពីឆ្នាំ២០២៣ ដល់២០២៦។ នេះគឺជាការឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន មានទំនួលខុសត្រូវខ្ពស់ទៅលើកាតព្វកិច្ចសារពើពន្ធនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីអំពីពន្ធដារ។

គ្រឹះស្ថាននឹងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុស្របជាមួយអនុលោមភាពជូនដល់អតិថិជន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុ ក្នុងដំណើរការរយៈពេលវែងជាមួយគ្រឹះស្ថាន ដើម្បីអភិវឌ្ឍស្ថានភាពរស់នៅរបស់ប្រជាជន និងដើម្បីគាំទ្រដល់ផែនការអភិវឌ្ឍប្រទេស របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដែលកំពុងប្រើសេវាកម្ម និងមានគម្រោងទទួលសេវាកម្មហិរញ្ញវត្ថុជាមួយគ្រឹះស្ថាននៅថ្ងៃអនាគត ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងធនាគារជាតិ នៃកម្ពុជា ដែលបានសហការ និងគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំ ក្នុងការគ្រប់គ្រងដំណើរការល្អប្រសើរ និងតម្លាភាពដល់អតិថិជនរបស់យើងហើយនឹងបន្តទៅអនាគត។

សូមជូនពរ សូមទទួលបានជោគជ័យ សុភមង្គល និងបានសុខចម្រើនគ្រប់ៗគ្នា។ ដោយក្តីគោរពពីខ្ញុំ។


លេង គីមជិន
នាយកប្រតិបត្តិ

គ្រឹះស្ថាននឹងត្រូវបានទទួលស្គាល់ពេញផ្ទៃប្រទេស ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ មួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖



មានជំនាញ និងចំណេះដឹងខ្ពស់ក្នុងវិស័យឥណទាន។



អភិវឌ្ឍផលិតផល និងសេវាកម្មឥណទាន។



ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់ការអនុម័ត និងការទូទាត់ផ្នែកហិរញ្ញវត្ថុបានឆាប់រហ័ស។



សោមនស្សរីករាយក្នុងការលើកទឹកចិត្ត
ភាគីពាក់ព័ន្ធ អតិថិជន និងដៃគូក្នុងការ
បង្កើនទ្រព្យសម្បត្តិ៖

ប្រតិបត្តិការប្រកបដោយក្រមសីលធម៌ដើម្បីជា
ប្រយោជន៍ដល់សហគមន៍៖



រក្សាភាពងាយស្រួល លក្ខខណ្ឌ
ស្របច្បាប់ និងការអនុវត្តឥណទាន
បានឆាប់រហ័ស។



ផ្តល់អាទិភាពឱ្យបុគ្គលិកផ្ទៃក្នុងនូវ
ឱកាសឋានៈការងារនិងទទួលបានអត្ថ-
ប្រយោជន៍មុនបុគ្គលិកមានប្រភពពីខាងក្រៅ។



សម្រួលនូវការសងប្រាក់ត្រឡប់ បត់
បែន ទាំងលើការប្រាក់ និងប្រាក់ដើម
សម្រាប់អតិថិជន។



ជួយមនុស្សពេញវ័យដែលកំពុងស្វែង
រកបទពិសោធន៍ ឱ្យមានឱកាសការងារ។



លើកកម្ពស់សេវាកម្មឥណទានឱ្យ
កាន់តែល្អប្រសើរ តាមរយៈការ
ប្រកួតប្រជែង និងតម្លាភាព។



ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន
ដៃគូសហការ និងភាគីពាក់ព័ន្ធ។




តម្លៃស្នូល



គោលបំណងនៃការធ្វើយុទ្ធសាស្ត្រ គឺត្រូវអនុវត្តតាមតម្លៃស្នូលដែលបានតាក់តែងឡើង ដើម្បីបង្កើតវិធីសាស្ត្រ គ្រប់គ្រង អភិវឌ្ឍ ដោយរក្សានូវការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន និងតាមកាលៈទេសៈ។



របៀបវារៈសម្រាប់ប្រតិបត្តិការ



ការិយាល័យកណ្តាល: អគារលេខ ១ ចេ-៣៧ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
 ទូរស័ព្ទលេខ: (+៨៥៥) ២៣ ៩៧៧ ៧៧៨/៩៩ ៥៧០ ៥៥៥, www.gbmfi.com.kh, E-mail: info@gbmfi.com.kh
 Facebook Page: facebook.com/gbmicrofinance




ឧកញ៉ា តាំង គួងហារ
ប្រធានក្រុមប្រឹក្សាភិបាល
នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក



ឧកញ៉ា តាំង គួងហារ ជាសហគាតហ៊ុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានភារកិច្ចជាអ្នកសហការអនុម័ត និងសម្រេចចិត្តស្នូល ដូចជាសេចក្តីសម្រេចសហវិនិយោគ ការទទួលយកការវិនិយោគ ពីវិនិយោគិនក្នុងស្រុក និងបរទេស ផែនការនិងគោលការណ៍អាជីវកម្ម ការបង្កើនដើមទុនសម្រាប់គ្រឹះស្ថាន និងការពង្រីកប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។ លើសពីនេះ ឧកញ៉ាគឺជាវិនិយោគិនវិស័យធុរកិច្ចផ្សេងៗទៀត ផងដែរដូចជា វិស័យអចលនទ្រព្យ អភិវឌ្ឍន៍នៅដ្ឋាន វិស័យឧស្សាហកម្ម កសិកម្ម រោងចក្រវ៉ែនិងថ្មម៉ាប និងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលគ្របដណ្តប់ក្រោមកម្មសិទ្ធិបញ្ញាម៉ាកយីហោឈ្មោះ ជី ប៊ី (G B)។ នៅក្នុងនោះដែរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក៏ជាផ្នែកមួយនៃឈ្មោះម៉ាកយីហោនេះដែរ។ ឧកញ៉ា តាំង គួង ហារ មានឆន្ទៈក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមនៅក្នុង

ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរៀបចំវិនិយោគិនក្នុងស្រុក និងបរទេសបង្កើតឱកាសអាជីវកម្មសម្រាប់សហគមន៍ និងគាំទ្រដល់យុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។



លោកស្រី HSU, CHIA-CHIA

អនុប្រធានក្រុមប្រឹក្សាភិបាល
នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក



លោកស្រី Hsu, Chia-Chia ជាសហគាតហ៊ុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានភារកិច្ចជាអ្នកសហការអនុម័ត និងសម្រេចចិត្តស្នូល ដូចជាសេក្តីចម្រេចសហនិយោជក ការទទួលយកការវិនិយោគវិនិយោគិនក្នុងស្រុក និងបរទេស ផែនការនិងគោលការណ៍អាជីវកម្ម ការបង្កើនដើមទុនសម្រាប់គ្រឹះស្ថាន និងការពង្រីកប្រតិបត្តិការអាជីវកម្មនៅទូទាំងក្នុងប្រទេសនិងក្រៅប្រទេសកម្ពុជា។

លើសពីនេះ លោកស្រីគឺជាវិនិយោគិនវិស័យផ្សេងៗទៀតផងដែរដូចជា សណ្ឋាគារ(A+) អចលនទ្រព្យ អភិវឌ្ឍន៍នៅដ្ឋាន ឧស្សាហកម្មកសិកម្ម។ លោកស្រី Hsu, Chia-Chia ក៏មានចក្ខុវិស័យអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមនៃប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្ត និងកៀរគរវិនិយោគិនក្រៅប្រទេសបន្ថែមទៀតមកបណ្តាក់ទុនក្នុងឱកាសអាជីវកម្មថ្មីៗ នៅព្រះរាជាណាចក្រកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។



PHNOM PENH CITY
THE KINGDOM OF CAMBODIA



លោក តាំង កៅគៀត
សមាជិកក្រុមប្រឹក្សាភិបាល
នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក



លោក តាំង កៅគៀត ជាសមាជិកក្រុមប្រឹក្សាភិបាល នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ហើយក៏ជាទីប្រឹក្សារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផងដែរ។ តួនាទីរបស់ លោកគឺជាអ្នកចូលរួមឆ្លុះពិនិត្យ ផ្តល់យោបល់ ការណែនាំ ផ្តល់ការគាំទ្រ ដើម្បីធានាបានជោគជ័យចំពោះ ប្រតិបត្តិការ របស់គ្រឹះស្ថាន។ ក្នុងតួនាទីបន្ថែម លោក តាំង កៅគៀត គឺ ជាប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម នៃគ្រឹះស្ថានផងដែរ។

លោក តាំង កៅគៀត បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន សំបូរ ម៉ាញូនីង (ខេមបូឌា) ឯ.ក ហើយលោកក៏ជានាយក ប្រតិបត្តិនៃក្រុមហ៊ុនជី ប៊ី វេស៊ីដេន ឯ.ក ផងដែរ។

លោកមានបទពិសោធន៍ការងារជាច្រើនទៀត ក្នុងវិស័យ ធុរ កិច្ចពាណិជ្ជកម្ម រួមទាំងវិស័យដឹកជញ្ជូន និងសំណង់ វិស័យ សេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងពហុក្រុមហ៊ុនញាតិសម្ព័ន្ធ ទំនាក់ទំនងវិនិយោគពីអន្តរជាតិ ដែលអាចធានាបានចំពោះ ក្រុមហ៊ុនឆ្ពោះទៅរកចក្ខុវិស័យ និងបេសកកម្មត្រឹមត្រូវ ព្រម ទាំងនិរន្តរភាពរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត។

**ពេលវេលាដ៏រីករាយ
និងកក់ក្តៅបំផុតសម្រាប់គ្រួសារ!**

គុណភាព ប្រណិតភាព និងសុវិល័យ
f t i+ GB Residence - ប៊ូ ជី ប៊ី ជេសូដេន

ប៊ូ ជី ប៊ី ជេសូដេន
GB RESIDENCE



លោក ម៉ាក ចំរើន សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក



លោក ម៉ាក ចំរើន គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ លោកមានភារកិច្ច ស្នូលក្នុងការចូលរួមក្នុងការសម្រេចចិត្ត និងសហការអនុម័ត លើផែនការអាជីវកម្ម គោលនយោបាយ និងចក្ខុវិស័យ អាជីវកម្ម និងប្រតិបត្តិការរបស់ក្រុមហ៊ុន។

លើសពីនេះ លោកគឺជាប្រធានគណៈកម្មការសវនកម្មផ្ទៃក្នុង និងជាគណៈត្រួតពិនិត្យកិច្ចការផ្ទៃក្នុង រួមទាំងធ្វើជាអ្នកផ្តល់ អនុសាសន៍ដល់អង្គប្រជុំក្រុមប្រឹក្សាភិបាល អំពីយន្តការបរិ- ញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យបរិញ្ញវត្ថុ គោល នយោបាយប្រតិបត្តិការ រួមទាំងការកំណត់អំណាចរបស់ ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្នុងការដោះ ស្រាយបំណុលសាជីវកម្ម ប្រាក់កម្ចីសង្ស័យ និងហានិភ័យ បរិញ្ញវត្ថុផ្សេងទៀតផងដែរ។

លោក ម៉ាក ចំរើន បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល ឯករាជ្យ និងជាប្រធានគណៈកម្មការសវនកម្មផ្ទៃក្នុង របស់ក្រុមហ៊ុន ដាយ អ៊ិលធី ឡាយហ្វ អ៊ិនស្ត្រុនស៍ (ខេម- បូឌា) ម.ក ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធ ស្រូវអង្ករកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការ គុណតម្លៃ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន FinTech Smile Shop E-Commerce Platform។

លោកធ្លាប់ជា ប្រធាននាយកដ្ឋានអភិវឌ្ឍស្ថាប័ន និង ទំនាក់ទំនងបុគ្គលិក និងជាប្រធាននាយកដ្ឋានទីផ្សារ របស់ ធនាគារ ស៊ីអាយអិចប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។ លោកក៏មានអតីតភាពជាប្រធាន សមាគមយុវជនខ្មែរ (KYA) ក្នុងឆ្នាំ២០១១ ដល់ឆ្នាំ ២០១៤ ផងដែរ។



លោក ជេដ្ឋ គឹមជិន
នាយកប្រតិបត្តិ



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
G B MICROFINANCE INSTITUTION PLC.



លោក ជេដ្ឋ គឹមជិន មានបទពិសោធន៍ និងចំណេះដឹងនៅក្នុងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុ រយៈពេលជាង២០ឆ្នាំ លើសមត្ថភាពផ្សេងៗគ្នារួមមាន៖ ការអភិវឌ្ឍន៍អាជីវកម្មទីផ្សារ និងការលក់ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ។

លោក ជេដ្ឋ គឹមជិន បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងខែកញ្ញា ឆ្នាំ២០១៩ ក្នុងតួនាទីជានាយកប្រតិបត្តិ ដែលលោកត្រូវបានទទួលស្គាល់ដោយធនាគារជាតិ នៃ កម្ពុជា។

លោក ជេដ្ឋ គឹមជិន ធ្លាប់បានចូលបម្រើការងារផ្នែកសេវាកម្មហិរញ្ញវត្ថុ នៅធនាគារពាណិជ្ជ នាឆ្នាំ១៩៩៩ ហើយបន្ទាប់មក លោកត្រូវបានជ្រើសតាំងជាប្រធានសាខានៃធនាគារពាណិជ្ជនៅឆ្នាំ២០០៧។ ឆ្នាំ២០១៤ លោកបានក្លាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅភ្នំពេញ តទៅមក។

លោក ជេដ្ឋ គឹមជិន បានទទួលបរិញ្ញាបត្រផ្នែកអភិវឌ្ឍសេដ្ឋកិច្ច ពីវិទ្យាស្ថានអន្តរជាតិ នៃកម្ពុជា ក្នុងឆ្នាំ២០០៣ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារពីវិទ្យាស្ថានអន្តរជាតិសិង្ហបុរីនៅកម្ពុជាក្នុងឆ្នាំ២០០៦។

លោកបានទទួលលិខិតបញ្ជាក់ អំពីការសិក្សារក្ខណៈសាធារណៈ រដ្ឋប័ណ្ណ សិក្ខាសាលាជាច្រើនផ្សេងទៀតដែល ទាក់ទងនឹងវិស័យសេវាកម្មហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះលោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាមួយចំនួនទាក់ទងនឹងសេវាកម្មហិរញ្ញវត្ថុធនាគារ និងពាណិជ្ជកម្មអន្តរជាតិនៅប្រទេសចិន ម៉ាឡេស៊ី ថៃ និងប្រទេសវៀតណាមផងដែរ។



លោកស្រី ម៉ិន ច័ន្ទរដ្ឋា
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ



លោកស្រី ម៉ិន ច័ន្ទរដ្ឋា ចូលបម្រើការងារ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ លោកស្រីមានបទពិសោធន៍១០ឆ្នាំ ក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក។ ចាប់ផ្តើមការងារដំបូងជា គណនេយ្យករនៅក្នុងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគណនេយ្យមួយក្នុងឆ្នាំ២០១៤ បន្ទាប់មកលោកស្រីបានចូរការងារនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០១៦ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល ប៊ី ភី ភីអិលស៊ី ក្នុងខែសីហា ឆ្នាំ២០១៦ ក្នុងតួនាទីជាមន្ត្រីហិរញ្ញវត្ថុ។

ក្នុងខែមករាឆ្នាំ២០២១ លោកស្រីត្រូវបានតម្កើងតួនាទីជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល ប៊ី ភី ភីអិលស៊ី មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ ម.ក ក្នុងតួនាទីជា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០២៣។ លោកស្រី មានចំណេះ ជំនាញ និងបទពិសោធន៍ ក្នុងការប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិធនាគារ (Core Banking System) មានដូចជា ប្រព័ន្ធ V-Connect Core System, ប្រព័ន្ធ Morakot Core System, ការអនុវត្តន៍ទម្រង់របាយការណ៍តាម CAS & CIFRS-SME, ការគ្រប់គ្រងផ្នែកខាងសាច់ប្រាក់ រួមទាំងជំនាញផ្នែកកិច្ចការពន្ធដារផងដែរ។

លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ២០១៨។ ក្រៅពីនេះលោកស្រីទទួលបានសញ្ញាបត្រភ្នាក់ងារពន្ធដារ ពីសាលាជាតិពន្ធដារ នៅក្នុងឆ្នាំ២០១៨ ផងដែរ។ លោកស្រីធ្លាប់បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដូចជា វគ្គរៀបចំផែនការអាជីវកម្ម វគ្គគណនេយ្យសម្រាប់ រៀបចំស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុសម្រាប់អង្គភាពធុនតូច និងមធ្យម វគ្គអ្នកគ្រប់គ្រងក្នុងសម័យឌីជីថល និងវគ្គផ្សេងៗទៀត ទាក់ទងនឹងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ។ លោកស្រីក៏ធ្លាប់ចូលរួមបង្កើតនីតិវិធីគណនេយ្យគោលនយោបាយ និងនីតិវិធីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិធនាគារ ការប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ និងកិច្ចការពាក់ព័ន្ធនឹងពន្ធដារផ្សេងៗទៀត។



លោក ហ៊ីត សុវណ្ណឌី

ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស



លោក ហ៊ីត សុវណ្ណឌី មានបទពិសោធន៍ការងារជាង១៦ ឆ្នាំ លើការងារ ផ្នែកធនធានមនុស្ស និងរដ្ឋបាល។ ចាប់ផ្តើមការងារជារដ្ឋបាល និងជាអ្នកគណនាប្រាក់បៀវត្ស ប្រចាំរោងចក្រកាត់ដេរ និងរោងចក្រផលិតចំណីសត្វអស់ រយៈពេលបួនឆ្នាំ លោក ហ៊ីត សុវណ្ណឌី បានអភិវឌ្ឍន៍ ដោយផ្លាស់ប្តូរការងារពីវិស័យឧស្សាហកម្មកាត់ដេរ នឹង ផលិតចំណីសត្វ ទៅកាន់ការងារជាមន្ត្រីជំនាញ ផ្នែក ធនធានមនុស្ស និងជាជំនួយការអ្នកគ្រប់គ្រងធនធាន មនុស្ស នៅក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិក្នុងស្រុក បានរយៈពេលជាង៦ឆ្នាំ។

បួនឆ្នាំបន្ទាប់ លោក ហ៊ីត សុវណ្ណឌី បានក្លាយជាប្រធាន នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នៅក្នុងក្រុមហ៊ុន ឯកជន ដែលមានក្រុមហ៊ុនច្រើនជាច្រើន ស្ថិតនៅ ក្រោមបន្ទុក។

លោក ហ៊ីត សុវណ្ណឌី កំពុងបន្តថ្នាក់អនុបណ្ឌិត គ្រប់គ្រង ពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ និង គណនេយ្យក្នុងឆ្នាំ២០០៧ នៅសាកលវិទ្យាល័យបៀល ប្រាយ និងបានបញ្ចប់ថ្នាក់សញ្ញាបត្រភាសាអង់គ្លេស នៅ វិទ្យាស្ថានអន្តរជាតិអប់រំកម្ពុជា២០០៨។ លើសពីនេះទៀត លោក ហ៊ីត សុវណ្ណឌី ក៏បានចូលរួមវគ្គបណ្តុះបណ្តាល និង សិក្ខាសាលាជាច្រើន ដែលទាក់ទង នឹងការគ្រប់គ្រងធន ធានមនុស្សផងដែរ។

លោក ហ៊ីត សុវណ្ណឌី បានចូលបម្រើការងារនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងមុខតំណែងជាប្រធាននាយក ដ្ឋានរដ្ឋបាល និងធនធានមនុស្ស នាចុងខែធ្នូ ឆ្នាំ២០២១។

មុខងារនៃការគ្រប់គ្រងធនធានមនុស្ស

- ការជ្រើសរើសបុគ្គលិក និងការសម្រិតសម្រាំង
- កម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍
- ការគ្រប់គ្រងគុណផលបុគ្គលិក
- សំណង និងអត្ថប្រយោជន៍
- ទំនាក់ទំនងបុគ្គលិក
- ផែនការយុទ្ធសាស្ត្រធនធានមនុស្ស
- អនុលោមភាព



លោក ប៉ៃ ឡាតែន
ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា



លោក ប៉ៃ ឡាតែន បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៧ ហើយ និងថ្នាក់អនុបណ្ឌិតព័ត៌មានវិទ្យានៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក្នុងឆ្នាំសិក្សា ២០២១។

លោក ប៉ៃ ឡាតែន ក៏បានចូលរួមវគ្គបណ្តុះបណ្តាលដូចជា ភាពជាអ្នកដឹកនាំនៅប្រទេសសិង្ហបុរី បានចូលរួមសិក្សាវគ្គគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ការគ្រប់គ្រងព័ត៌មានវិទ្យាផ្នែករចនាគេហទំព័រ និងIntegration and Administration ED3, People Soft Integration Tools Rel 8.53, Oracle Database 12c Release, People Soft Lifecycle Management and Update Manager, Oracle Database Security Release 2, Microsoft Office 365, Training Engineering and leadership និង Mobile Application Development (CKCC)។

លោក ប៉ៃ ឡាតែន បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងមុខតំណែងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យាស្តីទី នៅក្នុងខែតុលា ឆ្នាំ២០២១។ លោកត្រូវបានតម្កើងតួនាទីជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៅដើមខែមេសា ឆ្នាំ២០២៣។

លោក ប៉ៃ ឡាតែន មានបទពិសោធន៍ការងាររយៈពេលជាង ៧ឆ្នាំ លើផ្នែកខាងអភិវឌ្ឍន៍ប្រព័ន្ធកុំព្យូទ័រ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្នុងនោះគឺជាឆ្នាំលោកបានបម្រើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្រៅពីកិច្ចការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លោកក៏ជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធកុំព្យូទ័រ និងរចនាគេហទំព័រឱ្យ ក្រុមហ៊ុនឯកជនផងដែរ។



លោក ឡេង សុវណ្ណារ៉ាត់

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម



លោក ឡេង សុវណ្ណារ៉ាត់ បានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក នៅខែវិច្ឆិកា ឆ្នាំ២០១២ ដោយ លោក ត្រូវបានធនាគារជាតិ នៃ កម្ពុជា ទទួលស្គាល់ថាជាបេក្ខជន មានសមត្ថភាពក្នុងតួនាទី ជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់គ្រឹះស្ថាន។

លោក ឡេង សុវណ្ណារ៉ាត់ មានបទពិសោធន៍រយៈពេល២១ឆ្នាំ ផ្នែកគ្រប់គ្រងហានិភ័យធនាគារ និងហិរញ្ញវត្ថុ ការត្រួតពិនិត្យ អនុលោមតាមតាមច្បាប់ ទប់ស្កាត់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា និងអនុលោមតាមពន្ធុ ចំពោះគណនីក្រៅប្រទេសរបស់អាមេរិក ក្នុងធនាគារ ពាណិជ្ជនាំមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ឡេង សុវណ្ណារ៉ាត់ មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយធ្លាប់ទទួល

បន្ទុកលើមុខងារជាច្រើនដូចជា ផ្នែកគណនេយ្យ ផ្នែកប្រតិបត្តិការ ឯកទេសជាន់ខ្ពស់វិភាគហិរញ្ញវត្ថុនិងផែនការថវិការ គ្រប់គ្រងហានិភ័យ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រួតពិនិត្យអនុលោមតាមតាមច្បាប់ និងបទពិសោធន៍ជាច្រើនជាមួយអតិថិជន។ លោកធ្លាប់ជាអ្នកដឹកនាំនិងគ្រប់គ្រងនាយកដ្ឋានប្រតិបត្តិតាម នៃធនាគារពាណិជ្ជមួយ និងទទួលបានជោគជ័យក្នុងការដឹកនាំរៀបចំបង្កើតនូវយុទ្ធសាស្ត្រធនាគារ គោលនយោបាយ និងនីតិវិធីសំខាន់ៗមួយចំនួន ជាមួយគម្រោងរបស់ស្ថាប័នអន្តរជាតិហៅកាត់ AFD។

លោក ឡេង សុវណ្ណារ៉ាត់ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅខែមីនា ឆ្នាំ២០១២ បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ នៅខែកក្កដា ឆ្នាំ២០០៣ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅឆ្នាំ២០១៩ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងការគ្រប់គ្រងធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាមដែលបានទទួលស្គាល់ដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ហៅកាត់ថាIBF។ លើសពីនេះទៅទៀតលោក ឡេង សុវណ្ណារ៉ាត់ បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដូចជាគោលនយោបាយស្តីពីការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាននិងសង្គម ពីប្រទេសហ្វីលីពីន ការគ្រប់គ្រងភតិសន្យាហិរញ្ញវត្ថុ ប្រព័ន្ធហិរញ្ញវត្ថុសកលនិងទីផ្សារហិរញ្ញវត្ថុ គ្រប់គ្រងហានិភ័យនៃប្រព័ន្ធប្រាក់ ការព្យាករណ៍និងការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចសកល ការគ្រប់គ្រងពន្ធនិងច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្មនិងបំណុលរបស់ធនាគារ អភិវឌ្ឍប្រព័ន្ធបទដ្ឋានរបាយការណ៍គណនេយ្យអន្តរជាតិ "IFRS" ការវាយតម្លៃអប្បបរមា និងការវាយតម្លៃហានិភ័យថ្នាក់ជាតិរបស់ធនាគារពិភពលោកនិងក្រុមការងារAPG។



លោក ឌី ស៊ីណាត

អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង



លោក ឌី ស៊ីណាត បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក ក្នុងខែមីនា ឆ្នាំ ២០២៤ ក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុដោយចាប់ផ្តើមមុខងារជាមន្ត្រីសវនកម្មផ្ទៃ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្តរ ក្នុងឆ្នាំ២០១៤។ លោកបានក្លាយជាមន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ២០១៨ និងបានក្លាយជាប្រធានសវនកម្មផ្ទៃក្នុងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី អ.ក ក្នុងឆ្នាំ២០២១។

ក្នុងឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៤ លោកធ្លាប់បានបម្រើការងារជាប្រធានសវនកម្មផ្ទៃក្នុង នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ផងដែរ។

លោក ឌី ស៊ីណាត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងក្នុងឆ្នាំ២០១៤ នៅវិទ្យាស្ថានគ្រប់គ្រងនិងអភិវឌ្ឍន៍ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា។ បន្ថែមពីលើនេះទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនរួមមាន បច្ចេកទេសក្នុងការត្រួតពិនិត្យទៅលើការតែបន្ត ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំកម្មវិធីសម្រាប់ធ្វើសវនកម្មនិងវគ្គបណ្តុះបណ្តាលជាច្រើនទៀត មិនតែប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤ លោកក៏បានចូលរួមសិក្ខាសិទ្ធិជាមួយធនាគារជាតិនៃកម្ពុជា ស្តីពីបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូចជាប្រកាសស្តីពីអភិបាលកិច្ច និងច្បាប់ស្តីពីការប្រឆាំងបរិញ្ញាប្បទានដល់ការរីកសាយភាយអារុដប្រល័យ។

មុខងារសវនកម្មផ្ទៃក្នុង

- ត្រួតពិនិត្យកម្រិតហានិភ័យ
- ត្រួតពិនិត្យប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង
- ត្រួតពិនិត្យអនុលោមភាព
- ត្រួតពិនិត្យបញ្ជីកាហិរញ្ញវត្ថុ
- ត្រួតពិនិត្យបញ្ជីកាប្រតិបត្តិការ
- ត្រួតពិនិត្យប្រសិទ្ធភាពអភិបាលកិច្ច
- ត្រួតពិនិត្យការទប់ស្កាត់ការក្លែងបន្លំ
- រាយការណ៍ និងរៀបចំរបាយការណ៍
- ប្រឹក្សាយោបល់ និងផ្តល់អនុសាសន៍



លោក កាំង ប្រីក្សា


អនុប្រធាននាយកដ្ឋានឥណទាន និងប្រតិបត្តិការ



លោក កាំង ប្រីក្សា ចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ច.ក ក្នុងខែមេសា ឆ្នាំ២០២៤ ក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានឥណទាន និង ប្រតិបត្តិការ។ លោក កាំង ប្រីក្សា មានបទពិសោធន៍ការងារនៅក្នុងវិស័យហិរញ្ញវត្ថុជាង ១៦ឆ្នាំ ដោយចាប់ផ្តើមពីមន្ត្រីឥណទានរបុរាណជាប្រធានតំបន់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នាអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។ បន្ទាប់មកលោកបានទទួលតួនាទីជាប្រធានសាខា នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ហ្វីសហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ២០២២។ លោក កាំង ប្រីក្សា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យ ហៀលប្រាបក្នុងឆ្នាំ២០១១និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យជាស៊ីមកំចាយមា ក្នុងឆ្នាំ២០១៤។ ក្រៅពីនេះលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ ស្តីអំពីអភិបាលកិច្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការ ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្នព្រមទាំងសិក្ខាសាលាផ្សេងៗមួយចំនួនទាក់ទងសេវាកម្មហិរញ្ញវត្ថុ និងគរុកោសល្យជាគ្រូបង្រៀន។

យើងផ្តល់ឥណទានជូនលោកអ្នក ប្រចាំខែក្រោម៖





គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អិច បានចូលរួមអនុវត្តការផ្សព្វផ្សាយវិវេណ្ឌអប់រំស្តីអំពី «វិស័យហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីជំរុញឱ្យសាធារណជនមានការយល់ដឹង អំពីចំណេះដឹងហិរញ្ញវត្ថុ និងការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងហិរញ្ញវត្ថុ តាមរយៈការផ្សាយចម្លង (Cross-Posting) នៅក្នុងទំព័រ Facebook ផ្លូវការណ៍របស់គ្រឹះស្ថាន នូវកម្មវិធីវិស័យហិរញ្ញវត្ថុ រដូវកាលទី២ ពីស្ថាប័ន AMS ដែលជាដៃគូសហការផលិតមាតិកាវិស័យហិរញ្ញវត្ថុ ក្រោមការរៀបចំ និងឧបត្ថម្ភពីធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន ក្រេឌីតហ្វឺរី ខេមបូឌា (CBC) អំពីព័ត៌មានវិវេណ្ឌអប់រំ រូបភាពផ្សេងៗទាក់ទងនឹងផ្នែក«ហិរញ្ញវត្ថុ» បានចំនួន៥ផ្នែកដែលមានចំនួន២០គាត។

ការផ្សព្វផ្សាយកម្មវិធីវិស័យហិរញ្ញវត្ថុរដូវកាលទីពីរ (២០២៤)	
ចំណុច ១-វិធីសាស្ត្រនៃការបង់រំលស់ ២-តើចំណូលទាំងអស់សុទ្ធតែមិនល្អ? ៣-ចំណូលលើសលុប និងដំណោះស្រាយ ៤-លក្ខខណ្ឌមុនបង់រំលស់ធុរៈ	សន្តិសុខសាច់ប្រាក់ ១-ទម្រង់នៃការបោកប្រាស់តាមអនឡាញ ២-ដំណោះស្រាយនិងអន្តរាគមន៍ការលួចតាមប្រព័ន្ធអនឡាញ ៣-ការធ្វើសម្របសម្រួល ៤-ព្រំដែននៃការទទួលខុសត្រូវរបស់ធនាគារ
ការគាំពារអតិថិជន ១-កាតព្វកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ២-យន្តការដោះស្រាយបណ្តឹង ៣-កិច្ចសន្យាឥណទាន ៤-ទំនួលខុសត្រូវរបស់អ្នកខ្ចី	ការសន្សំ ១-ក្បួនសន្សំសម្រាប់យុវជន ២-ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់កសិករ ៣-ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់កម្មកររោងចក្រ ៤-ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អ្នកបង់រំលស់យានយន្ត
ក្រេឌីតហ្វឺរីកម្ពុជា (CBC) ១-ចំណេះដឹងពីរបាយការណ៍ឥណទាន ២-សិទ្ធិក្នុងការទទួលបានព័ត៌មានឥណទាន និងយន្តការដោះស្រាយវិវាទ ៣-របៀបគ្រប់គ្រងសុវត្ថិភាពគណនីក្នុងប្រព័ន្ធវិស័យហិរញ្ញវត្ថុ ៤-ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់បុគ្គលិកក្រុមហ៊ុន	



ពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ឌីហ្គ្រង់ វៀលធី ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក



នាសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ ចេញស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដែលមានអាជ្ញាបណ្ណលេខ ម.ហា ៩២ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ចេញដោយធនាគារជាតិ នៃកម្ពុជា បានចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យជាមួយក្រុមហ៊ុន ឌីហ្គ្រង់ វៀលធី ឯ.ក ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខៈ០០០២២៧៣០ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ចេញដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក

ការចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃអចលនទ្រព្យនេះ គឺជាកិច្ចសហការដ៏ល្អវិសេសមួយដើម្បីឆ្លើយតបនឹងតម្រូវការសេវាកម្មឥណទានឱ្យកាន់តែល្អប្រសើរ ប្រកបដោយការប្រកួតប្រជែង និងតម្លាភាពក្នុងការផ្តល់ឥណទានជូនដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។



សិក្ខាសាលានៅប្រភពខាងក្រៅ សម្រាប់នាយកដ្ឋានឥណទាន និងប្រតិបត្តិការ

គោលបំណងនៃសិក្ខាសាលាថ្នាក់តំបន់ សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ ស្តីអំពីអភិបាលកិច្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការ ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន គឺបច្ចុប្បន្នភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិ គោលការណ៍សំខាន់ៗស្តីពីអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ សមត្ថភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រឹះស្ថាននិងសាខា ការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថាននិងអតិថិជន ស្ថានប័នជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធយលៗ

ចំណុចសំខាន់ៗនៃសិក្ខាសាលានេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពសម្រាប់ការអនុវត្តរបស់គ្រឹះស្ថាន ក្នុងការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការវិវត្តន៍ នៃប្រព័ន្ធធនាគារ ច្បាប់និងបទប្បញ្ញត្តិ ក្រមប្រតិបត្តិ វិធានផ្តល់ឥណទាន គោលការណ៍អភិបាលកិច្ចល្អ និងវិធីសាស្ត្រគ្រប់គ្រងប្រតិបត្តិការនៅតាមសាខា ព្រមទាំងផ្តល់ឱកាសឱ្យសហគមន៍ ក៏ដូចជាគ្រឹះស្ថានអាចស្វែងយល់អំពីបញ្ហាប្រឈមមុខ និងស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មនៅតាមសាខាខេត្ត និងក្រុង-ស្រុកនានា អាចធានាពីប្រសិទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចការពារអតិថិជន។ សិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារនិងហិរញ្ញវត្ថុនេះត្រូវបានធ្វើឡើងអស់រយៈពេល



ចំនួន១២ម៉ោង។ សិក្ខាកាមដែលបានចូលរួមម្នាក់ៗ បានទទួលវិញ្ញាបនបត្របញ្ជាក់ការចូលរួម នាពេលចុងកម្មវិធីបិទវគ្គ។

ការបណ្តុះបណ្តាលបុគ្គលិកពីប្រភពខាងក្រៅសម្រាប់នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

គ្រឹះស្ថានមីក្រូហិរញ្ញ ជី ប៊ី អ.ក បានទទួលការបណ្តុះបណ្តាល បុគ្គលិកពីប្រភពខាងក្រៅ សម្រាប់នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ក្រោមវគ្គបណ្តុះបណ្តាលជំនាញប្រតិបត្តិតាម(Compliance) ដែលរៀបចំឡើងដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតចំពោះតួនាទី និងការទទួលខុសត្រូវនៃមុខងារ ប្រតិបត្តិតាម និងការអនុវត្តន៍ការអនុលោមតាមបច្ចេកទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។

សិក្ខាកាមដែលបានចំពេញវគ្គបណ្តុះបណ្តាលនេះចប់ នឹងអាចជួយគ្រឹះស្ថានឱ្យមានប្រសិទ្ធភាព ក្នុងការអនុវត្តន៍ អនុលោមតាមច្បាប់ ប្រកាស សារាចរណែនាំ និងសេចក្តីណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ និងអនុលោមតាមតាម គោលនយោបាយ និងនីតិវិធីរបស់គ្រឹះស្ថានផងដែរ។ វគ្គបណ្តុះបណ្តាលនេះក៏ជាផ្នែកមួយសំខាន់ ចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការចំពេញកិច្ចខណ្ឌ តម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា។ វគ្គសិក្សានេះបានចំណាយពេលចំនួនប្រាំមួយខែ ស្មើនឹងហាសិបប្រាំមួយម៉ោង ហើយសិក្ខាកាមពីគ្រឹះស្ថានមីក្រូហិរញ្ញ ជី ប៊ី អ.ក បានចេញដោយជោគជ័យជាស្ថាពរ។



ការបណ្តុះបណ្តាលបុគ្គលិកប្រចាំឆ្នាំ២០២៤ សម្រាប់នាយកដ្ឋានហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញ ជី ប៊ី អិច បានទទួលការបណ្តុះបណ្តាលដល់បុគ្គលិកប្រចាំឆ្នាំ២០២៤ សម្រាប់នាយកដ្ឋានហិរញ្ញវត្ថុ លើវគ្គជំនាញស្តីអំពី ការគណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយសំខាន់មួយឱ្យផ្នែកហិរញ្ញវត្ថុរបស់គ្រឹះស្ថានមានសុវត្ថិភាព និងតម្លាភាពដោយអនុវត្តការបង់ពន្ធត្រឹមត្រូវ អនុលោមតាមច្បាប់ និងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំង ជួយឱ្យការអនុវត្តន៍ស្តង់ដារគណនេយ្យរបស់គ្រឹះស្ថាន ស្របតាមរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ឱ្យកាន់តែពេញលេញ។

វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើ វិធីគណនាពន្ធលើប្រាក់ចំណូល ដែលអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ត្រូវប្រកាសជាទៀងរាល់មួយឆ្នាំម្តង តាមវិធាន និងច្បាប់ពន្ធដារកម្ពុជា។ រីឯពន្ធពន្យារ គឺជាការគណនាកម្រិតខុសគ្នាបណ្តោះអាសន្នរវាងប្រាក់ពន្ធត្រូវបង់តាមគណនេយ្យ និងតាមច្បាប់ពន្ធដារ ហើយកត់ត្រាទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

វគ្គបណ្តុះបណ្តាលនេះបានចំណាយរយៈពេលពីរថ្ងៃ ស្មើនឹងដប់ប្រាំមួយម៉ោង។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលសិក្ខាកាមជ័យលាភីម្នាក់ៗបានទទួលវិញ្ញាបនបត្របញ្ជាក់ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។



វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានកិត្តិយសដែល
បានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើ
ពន្ធ» ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ នៃ
ព្រះរាជាណាចក្រកម្ពុជាមានរយៈពេល២ឆ្នាំ បន្តទៀត
សម្រាប់ឆ្នាំជាប់ពន្ធឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដែល
មានរយៈពេលបួនឆ្នាំជាប់គ្នា (២០២៣-២០២៦)
របស់យើងនៃការទទួលបាននូវកិត្យានុភាពនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់ជូននូវសេវាកម្ម
ឥណទានដូចជា ឥណទានគេហដ្ឋាន ឥណទានសហ
គ្រាសធុនតូចនិងមធ្យម និងឥណទានឯកត្តជន។



លិខិតបញ្ជាក់ការកាន់បញ្ជីកាតណេយ្យត្រីមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានកិត្តិយសដែលបានទទួល លិខិតបញ្ជាក់ការកាន់បញ្ជីកាតណេយ្យត្រីមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា មានរយៈពេល២ឆ្នាំបន្តទៀត សម្រាប់ឆ្នាំជាប់ពន្ធឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដែលមានរយៈពេលបួន(០៩)ឆ្នាំជាប់គ្នា នៃឆ្នាំជាប់ពន្ធ(២០២៣ -២០២៦)។

សមិទ្ធផលទាំងនេះបានបញ្ជាក់ឡើងវិញ នូវតម្លាភាពក្នុងការថែរក្សាពេញលេញ និងភាពត្រឹមត្រូវចំពោះទំនួលខុសត្រូវរបស់គ្រឹះស្ថានលើកាតព្វកិច្ចពន្ធ ក៏ដូចជាគោលការណ៍ណែនាំបញ្ជីកាតណេយ្យ អនុលោមតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា សម្រាប់សហគ្រាសជនតូច និងមធ្យម (“CIFRS for SMEs”) និងស្តង់ដារសវនកម្មកម្ពុជាអន្តរជាតិ (“CISA”) នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមគោលការណ៍ និងបទប្បញ្ញត្តិនៃវិស័យហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់សេវាកម្មធុនទាបដល់អតិថិជនដូចជា កម្ចីទិញផ្ទះ កម្ចីសហគ្រាសជនតូច និងមធ្យម (SMEs) និងកម្ចីបុគ្គល។



ឥណទានឯកត្តជន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក ផ្តល់ជូនឥណទានសម្រាប់ឯកត្តជន គឺដើម្បីជួយរួមចំណែកបំណងប្រាថ្នារបស់អតិថិជន ក្នុងការទិញគ្រឿងបរិក្ខារផ្ទះ កែលម្អលំនៅដ្ឋាន ទិញយានជំនិះ ទុនប្រកបអាជីវកម្មថ្មី ទុនពង្រីកអាជីវកម្ម តម្រូវការចាំបាច់ក្នុងគ្រួសារ ការសិក្សាអប់រំ និងគោលបំណងផ្ទាល់ខ្លួនផ្សេងៗទៀត។ សូមទាក់ទងមកគ្រឹះស្ថានឥឡូវនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមសម្រាប់ឥណទានឯកត្តជន តាមរយៈទូរស័ព្ទលេខ ០២៣ ៩៧៧ ៧៧៨ និង ០១៥ ៧៧៧ ៩២៦ ឬភ្ជាប់សំណើបឋមទៅគេហទំព័រគ្រឹះស្ថានដូចក្រោមនេះ៖

[HTTPS://WWW.GBMFI.COM.KH/EN/APPLY-FOR-LOAN-NOW/LOAN-APPLICATION/141/45](https://www.gbmfi.com.kh/en/apply-for-loan-now/loan-application/141/45)

GBMFI គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក
G B MICROFINANCE INSTITUTION PLC.

ប្រែក្លាយក្តីប្រែប្រួលរបស់អ្នកឱ្យក្លាយជាការពិតជាមួយឥណទានឯកត្តជន

រក្សាចរន្ត ៧៧ ឆ្នាំ

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
☎ 023 977 778 / 015 777 926 (Telegram)
🌐 www.gbmfi.com.kh
👤 អគារ ២២៧ ផ្លូវលេខ ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ឥណទានសម្រាប់អាជីវកម្មកសិកម្មជាផ្នែកមួយនៃឥណទានសហគ្រាសជនភូមិ និងមធ្យម

GBMFI គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក
G B MICROFINANCE INSTITUTION PLC.

បង្កើនការលូតលាស់ បណ្តុះគោរពជាតិយ៉ាងយូរឥណទានអាជីវកម្មកសិកម្ម រហូតដល់ ១០ឆ្នាំ

ឥណទានសម្រាប់កសិកម្ម
ឥណទានសម្រាប់អាជីវកម្មកសិកម្ម
ឥណទានសម្រាប់អាជីវកម្មកសិកម្ម
ឥណទានសម្រាប់អាជីវកម្មកសិកម្ម

ស្វែងរកឱកាសថ្មី!

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
☎ (+៨៥៥) ២៣ ៩៧៧ ៧៧៨ ៩២៦ (អេសអេសអេស)
🌐 www.gbmfi.com.kh
👤 អគារ ២២៧ ផ្លូវលេខ ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក បានដាក់ខ្សែដំណើរការផលិតផល និងសេវាកម្មឥណទានសម្រាប់អាជីវកម្មកសិកម្ម ជូនដល់អតិថិជនដែលកំពុងស្វែងរកប្រាក់កម្ចីដើម្បីចាប់ផ្តើម ឬពង្រីកអាជីវកម្មកសិកម្មរបស់ខ្លួន។ គ្រឹះស្ថានផ្តល់ប្រាក់ឥណទានសម្រាប់អាជីវកម្មកសិកម្ម មានដូចជា អាជីវកម្មសត្វនិងសាច់ អាជីវកម្មរុក្ខជាតិកសិកម្ម អាជីវកម្មគ្រឿងយន្តកសិកម្មនិងអាជីវកម្មកសិកម្មផ្សេងៗទៀត។ សូមទាក់ទងមកគ្រឹះស្ថានឥឡូវនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមសម្រាប់ ឥណទានកម្មកសិកម្ម តាមរយៈទូរស័ព្ទលេខ ០២៣ ៩៧៧ ៧៧៨ និង ០១៥ ៧៧៧ ៩២៦ ឬភ្ជាប់សំណើបឋមទៅគេហទំព័រគ្រឹះស្ថានដូចក្រោមនេះ៖

[HTTPS://WWW.GBMFI.COM.KH/EN/APPLY-FOR-LOAN-NOW/LOAN-APPLICATION/141/45](https://www.gbmfi.com.kh/en/apply-for-loan-now/loan-application/141/45)



ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋាន

សេវាដ្ឋាន

0%

សេវាដ្ឋាន

២០ឆ្នាំ



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ច.ក បានជ្រើសយកផែនការអាជីវកម្មផ្នែក អភិវឌ្ឍលំនៅដ្ឋានដ៏មានជំនាញទាំងការសាងសង់ និងផ្គត់ផ្គង់លំនៅដ្ឋានដែលមានហេដ្ឋារចនាសម្ព័ន្ធទូលំទូលាយ សំណង់ល្អប្រណិត និងមានជាសុខភាពល្អ គឺទីមួយគម្រោងបុរីហ្វាយស្ការ និងទីពីរ គម្រោងបុរីជីប៊ីវេស៊ីដេន ដែលស្ថិតនៅក្បែររង្វង់មូលគួរស្រួវតូចស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ច.ក ផ្តល់ឥណទានទិញគេហដ្ឋាន ដូចជាការទិញគេហដ្ឋានបែបលំនៅដ្ឋាន គេហដ្ឋានសម្រាប់ប្រកបអាជីវកម្ម និងគេហដ្ឋានបែបវីឡាដើម។

ឥណទានបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ច.ក ផ្តល់ឥណទានបុគ្គលិកដល់បុគ្គលិក ឬនិយោជិត ក្នុងគោលបំណង ដើម្បីជួយសម្រួលហិរញ្ញវត្ថុមួយផ្នែកដល់បុគ្គលិក ឬនិយោជិត ឱ្យមានភាពប្រសើរឡើង។ បុគ្គលិកអាចខ្ចីឥណទានបុគ្គលិក យកទៅប្រើប្រាស់ក្នុងគោលបំណងដូចជាជួសជុលកែលម្អផ្ទះ ទិញគេហដ្ឋាន ឬដីទិញយានជំនិះ បង់ថ្លៃសាលា និងការព្យាបាលជំងឺ។ ដើម្បីលើកទឹកចិត្តនិងចូលរួមលើកកម្ពស់ចរាចរព្រាក់រៀលនៅកម្ពុជា ឥណទានបុគ្គលិកត្រូវបានផ្តល់ជូនជារូបប័ណ្ណជាតិ គឺជាប្រាក់ខ្មែររៀល (KHR) តែប៉ុណ្ណោះ។

ឥណទានបុគ្គលិក

រយៈពេល

១០ឆ្នាំ





ផ្នែករបាយការណ៍សវនកម្មស្តីពី
របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក
G B MICROFINANCE INSTITUTION PLC.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមភ្ជាប់នូវរបាយការណ៍នេះ ជាមួយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក តទៅហៅថា “ក្រុមហ៊ុន” សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

១. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោមលេខចុះបញ្ជី No. ០០០៤៣៩០៩ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩។ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន ផ្តោតសំខាន់ក្នុងការធ្វើសកម្មភាពអាជីវកម្មមីក្រូហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅ #៣៧ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

២. លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និងកិច្ចការរបស់ក្រុមហ៊ុនដល់កាលបរិច្ឆេទនេះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ពុំមានការស្នើសុំបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ទេ។

៣. ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅក្នុងអំឡុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង
លោក តាំង គួងហាវ	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី Hsu, Chia-Chia	អនុប្រធានក្រុមប្រឹក្សាភិបាល
លោក តាំង កៅឡៀត	អភិបាល
លោក ម៉ាក ចំរើន	អភិបាលឯករាជ្យ



៤. សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទបញ្ចប់នៅ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ បានធ្វើសវនកម្ម ដោយក្រុមហ៊ុន ខេម អ៊ិនធើនធីង & ថាកសិវីស ឯ.ក ។

៥. ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវធានាថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងបានបង្ហាញពិតប្រាកដគ្រប់ទិដ្ឋភាព ជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទបញ្ចប់នេះ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលក៏តម្រូវឱ្យ៖

- ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) ដែលតម្រូវឱ្យមានការវិនិច្ឆ័យ និងការប៉ាន់ស្មាន ដោយសមហេតុផល ហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយទាំងនោះឱ្យមានសង្គតិភាព
- ខ) អនុលោមតាមតម្រូវការលាតត្រដាងរបស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះក្នុងការបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និង ត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ យោបល់លើចំណុចមិនត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) ថែរក្សាកំណត់ត្រាបញ្ជីគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែករណីមិន សមស្របណាកើតឡើង តែយើងសន្មតថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត និង
- ង) គ្រប់គ្រងផ្ទៃក្នុង និងរាល់ការសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ដូច្នេះ ត្រូវប្រាកដថាសេចក្តីសម្រេចទាំងនោះត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលក៏មានទំនួលខុសត្រូវក្នុងការការពារទ្រព្យសកម្មរបស់ក្រុមហ៊ុន ហេតុដូច្នេះហើយ សម្រាប់ការចាត់វិធានការ សមហេតុផលក្នុងការបង្ការ និងការពារការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗទៀត។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន។

៦. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- ក) ការផ្ទេរជាសារវន្តទាំងអស់ទៅ ឬពីទុនបម្រុង ឬសំវិធានធន ក្នុងអំឡុងពេលឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ខ) សំវិធានធនលើឱនភាពតម្លៃនៃឥណទានផ្តល់ដល់អតិថិជន និងទ្រព្យសកម្មរយៈពេលខ្លីនិងវែងត្រូវធ្វើឡើង តាមការតម្រូវ
- គ) បំណុលទារមិនបានដែលទទួលស្គាល់ត្រូវកាត់ចេញ ប្រសិនបើមាន
- ឃ) វិធីសាស្ត្រដែលមានស្រាប់ក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុល គឺមិនអាចបំភាន់ ឬមិនសមរម្យទេ



- ង) មិនមានករណីណាដែលចំនួនទឹកប្រាក់បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនាំឱ្យមានការភាន់ច្រឡំនោះទេ
- ច) គ្មានប្រតិបត្តិការ ឬព្រឹត្តិការណ៍ជាសារវន្ត និងមិនធម្មតា កើតមានឡើងនៅក្នុងចន្លោះពេលកាលរិយបរិច្ឆេទបញ្ចប់របាយការណ៍ហិរញ្ញវត្ថុ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ អាចប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះឡើយ
- (ឆ) លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ គឺមិនរងផលប៉ះពាល់ ដោយមតិយោបល់របស់ក្រុមប្រឹក្សាភិបាលដោយប្រការណាមួយ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ជាសារវន្ត និងមិនប្រក្រតីផ្សេងៗនោះទេ
- (ជ) គ្មានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុនដែលអាចបង្ខំឱ្យអនុវត្ត ឬទំនងជាអាចអនុវត្តបានក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពីចុងការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ អាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចសង នៅពេលបំណុលដែលដល់កាលកំណត់ឡើយ ។

៧. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងនាមក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក ខ្ញុំសូមបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយត្រូវបានបង្ហាញពិតប្រាកដ គ្រប់ទិដ្ឋភាពជាសារវន្ត រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



ឧកញ៉ា តាំង ក្នុងហាវ
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៥





Kreston Cambodia is the trading name of
Cam Accounting & Tax Service Co., Ltd.
Certified Public Accountants and Auditors
Tax Agent License (GDT Member)
Audit Firm License (KICPAA Member)
Financial Institution Audit License (NBC Member)

Address: #3D, Street 416, Sangkat Tumnup Tuek, Khan
Beong Keng Kong, Phnom Penh, Cambodia.
Tel: (855) 93 33 51 58
(855) 12 75 32 57
E-mail: info@krestoncambodia.com
www.krestoncambodia.com

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក

មតិយោបល់

យើងបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី អ.ក (“ក្រុមហ៊ុន”) ដែលមាន
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ខាត និងចំណូល
ពេញលេញ របាយការណ៍ប្រែប្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់
សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ ដូចមានបង្ហាញក្នុង
ទំព័រលេខ ៨ ដល់លេខ ៤៣។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយត្រូវបានបង្ហាញពិតប្រាកដ គ្រប់ទិដ្ឋភាព
ជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ
សាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
សម្រាប់សហគ្រាសតូចតូច និងមធ្យម (CIFRS for SMEs) រួមជាមួយសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា
 (“NBC”) ។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវ
របស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករទៅលើ
ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុក្នុងរបាយការណ៍នេះ។ យើងជឿថាភស្តុតាងសវនកម្មដែលយើងទទួលបាន គឺគ្រប់
គ្រាន់ និងសមរម្យដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យភាព

យើងមានភាពឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាមស្តង់ដារក្រមសីលធម៌គណនេយ្យករអន្តរជាតិ សម្រាប់
ក្រមសីលធម៌វិជ្ជាជីវៈគណនេយ្យករអន្តរជាតិ ដែលចេញដោយក្រុមប្រឹក្សាស្តង់ដារនៃក្រមសីលធម៌អន្តរជាតិសម្រាប់
គណនេយ្យករ (IESBA) រួមជាមួយនឹងតម្រូវការក្រមសីលធម៌របស់គណនេយ្យករជំនាញ និងសវនករ នៃវិទ្យាស្ថាន
គណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ដែលពាក់ព័ន្ធនឹងសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើងលើ
របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានបំពេញនូវទំនួលខុសត្រូវប្រកបដោយ
ក្រមសីលធម៌ផ្សេងទៀតរបស់យើងតាម (IESBA) និង (វ.គ.ស.ក.)។



ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន។ ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនទទួលបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍ក្រុមប្រឹក្សាភិបាលឡើយ ហើយពួកយើងក៏មិនបញ្ចេញមតិលើរបាយការណ៍នេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ទំនួលខុសត្រូវរបស់សវនករ គឺគ្រាន់តែអាស្រ័យលើរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងពិចារណាថា តើរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ការយល់ដឹងរបស់យើងដែលទទួលបានក្នុងអំឡុងពេលធ្វើសវនកម្ម ទំនងជាបង្ហាញពីកំហុសជាសារវន្ត។

ប្រសិនបើយោងទៅតាមការងារដែលពួកយើងបានបំពេញ រួចសន្និដ្ឋានថា របាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានកំហុសជាសារវន្ត ដែលតម្រូវឱ្យយើងរាយការណ៍ពីការពិតនេះ។ យើងគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះឡើយ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយល់ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការវាយតម្លៃនិរន្តរភាពរបស់ក្រុមហ៊ុនលាតត្រដាងរាល់បញ្ហាមានជាប់ពាក់ព័ន្ធជាមួយនឹងនិរន្តរភាពរបស់ក្រុមហ៊ុននិងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពលើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់បិទក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសពិតប្រាកដក្រៅពីធ្វើដូច្នេះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងគឺ ដើម្បីទទួលបាននូវការធានាសមហេតុផលអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល មិនមានកំហុសឆ្គងជាសារវន្ត មិនថាដោយសារការក្លែងបន្លំ ឬការកាន់ច្រឡំ និងការចេញរបាយការណ៍សវនករដែលរាប់បញ្ចូលទាំងទស្សនៈរបស់យើង។ ការធានាសមហេតុផលគឺជាកម្រិតខ្ពស់នៃការធានា ប៉ុន្តែមិនធានាថាសវនកម្មដែលធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”) នឹងរកឃើញកំហុសជាសារវន្ត នៅពេលកើតឡើងនោះទេ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំ ឬក៏ហុសហើយត្រូវបានគេចាត់ទុកថាជាសារវន្ត ក្នុងមួយឬច្រើនករណីបូកបញ្ចូលគ្នា ដែលករណីទាំងនេះអាចជះឥទ្ធិពលដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដែលផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។



ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”) យើងអនុវត្តការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈនិងរក្សានូវជំនាញវិជ្ជាជីវៈក្នុងការធ្វើសវនកម្មទាំងមូល។ យើងក៏៖

- (ក) កំណត់និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនថាដោយសារការក្លែងបន្លំឬកំហុស រៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់នឹងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ទស្សនៈរបស់យើង។ ហានិភ័យដែលមិនរកឃើញកំហុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុសដែលបណ្តាលមកពីភាពកំហុស ការក្លែងបន្លំអាចពាក់ព័ន្ធនឹងការប្រកបរបរ ការក្លែងបន្លំ ការលួចចោលដោយចេតនាការ ការលាតត្រដាងមិនពិត ឬការរំលោភប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។
- (ខ) ទទួលបានការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- (គ) វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើនិងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង។
- (ឃ) សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់របស់អភិបាលលើមូលដ្ឋាននិរន្តរភាពនៃគណនេយ្យនិងផ្នែកលើភស្តុតាងសវនកម្ម ដែលទទួលបានថា តើភាពមិនច្បាស់លាស់ជាសារវន្តមានទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ប្រសិនបើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលទៅក្នុងរបាយការណ៍របស់សវនកររបស់យើង ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុ ឬបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើង ។ ទោះយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម។
- (ង) វាយតម្លៃការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានការលាតត្រដាងថាតើរបាយការណ៍ហិរញ្ញវត្ថុ មានប្រតិបត្តិការនិងព្រឹត្តិការណ៍ទាំងនោះបង្ហាញដោយត្រឹមត្រូវឬទេ។



យើងបានផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាភិបាល ស្តីពីបញ្ហាផ្សេងៗ វិសាលភាពនិងពេលវេលាដែលបានគ្រោង ទុកសម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មរបស់យើង។

តំណាងឱ្យក្រុមហ៊ុន ខេម អ៊ីខោណូមីខ & ថាកស៊ីវីស

ស្តង់ការគណនេយ្យ និងសវនកម្ម



គាត ហេង CPA, FCCA

នាយកសវនកម្ម

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០២៥



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ទ្រព្យសកម្ម	សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៤	១៨.០៨២	៧២.៧៨០	១៨.៥១៤	៧៥.៦៣០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិ នៃ កម្ពុជា	៥	១០៤.១៧៧	៤១៩.៣១២	១០២.៨៩៦	៤២០.៣៣០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	៦	៦៥.១៥៥	២៦២.២៤៩	១៧១.១២១	៦៩៩.០២៩
ឥណទានផ្តល់ដល់អតិថិជន	៧	១.៧២៣.០២១	៦.៩៣៥.១៦០	១.៩៩១.៤៦៩	៨.១៣៥.១៥១
ទ្រព្យសកម្មផ្សេងៗ	៨	៣២.៣៥៨	១៣០.២៤១	៣០.០៣០	១២២.៦៧៣
ទ្រព្យសកម្មអរូបី	៩	៦.៦៥៦	២៦.៧៩០	២៤.៣២០	៩៩.៣៤៧
ទ្រព្យ និងគ្រឿងបរិក្ខារ	១០	២.២៩៣	៩.២២៩	៦.៧៧១	២៧.៦៦០
ពន្ធពន្យារជាទ្រព្យសកម្ម	២១(ក)	២៧៤.៤៥២	១.១០៤.៦៦៩	-	-
សរុបទ្រព្យសកម្ម		២.២២៦.១៩៤	៨.៩៦០.៤៣០	២.៣៤៥.១២១	៩.៥៧៩.៨២០
បំណុល					
ប្រាក់កម្ចី	១១	១.៣០០.០០០	៥.២៣២.៥០០	១.៤០០.០០០	៥.៧១៩.០០០
បំណុលផ្សេងៗ	១២	២៥.៣៥៩	១០២.០៧០	២៨.១៦៩	១១៥.០៧០
សរុបបំណុល		១.៣២៥.៣៥៩	៥.៣៣៤.៥៧០	១.៤២៨.១៦៩	៥.៨៣៤.០៧០
មូលធន					
ដើមទុន	១៣	២.០០០.០០០	៨.០០០.០០០	២.០០០.០០០	៨.០០០.០០០
ទុនបម្រុងបទប្បញ្ញត្តិ	១៤	២០១.៣៤៩	៨២១.២៦៦	៤០.៣៦៧	១៦៥.៩០៨
ខាតបង់		(១.៣០០.៥១៤)	(៥.៣១១.៥៤២)	(១.១២៣.៤១៥)	(៤.៥៧៧.៩៤៥)
លម្អៀងពីអត្រាប្តូរប្រាក់		-	១១៦.១៣៦	-	១៥៧.៧៨៧
សរុបមូលធន		៩០០.៨៣៥	៣.៦២៥.៨៦០	៩១៦.៩៥២	៣.៧៤៥.៧៥០
សរុបបំណុល និង មូលធន		២.២២៦.១៩៤	៨.៩៦០.៤៣០	២.៣៤៥.១២១	៩.៥៧៩.៨២០



របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		២០២៤		២០២៣	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៥	២១៧.៥៧០	៨៨៥.៧២៧	២៤៣.៤០២	១.០០០.៣៨២
ចំណាយការប្រាក់		(៨៩.៤៤៧)	(៣៦៤.១៣៩)	(៩២.៧៥៤)	(៣៨១.២១៩)
ចំណូលការប្រាក់សុទ្ធ		១២៨.១២៣	៥២១.៥៨៨	១៥០.៦៤៨	៦១៩.១៦៣
ចំណូលពីប្រតិបត្តិការផ្សេងៗ	១៦	៨.៥៣៨	៣៤.៧៥៨	៣.៣៦៥	១៣.៨៣០
ចំណាយបុគ្គលិក	១៧	(២៥៦.១៥៤)	(១.០៤២.៨០៣)	(២៦១.៦៧៨)	(១.០៧៥.៤៩៧)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	១៨	(១២០.១៦៥)	(៤៨៩.១៩២)	(១៣៦.៤៩៣)	(៥៦០.៩៨៦)
សំវិធានធនលើឥណទានខាតបង់	១៩	(៥០.៩១១)	(២០៧.២៥៩)	៣៦.៣០៤	១៤៩.២០៩
ខាតមុនបង់ពន្ធ		(២៩៨.៥៦២)	(១.១៨២.៩០៨)	(២០៧.៨៥៤)	(៨៥៤.២៨១)
ពន្ធលើប្រាក់ចំណេញ	២១(ខ)	២៧៤.៤៥២	១.១០៤.៦៦៩	-	-
ខាតក្នុងឆ្នាំ		(១៦.១១៧)	(៧៨.២៣៩)	(២០៧.៨៥៤)	(៨៥៤.២៨១)
ប្រាក់ចំណេញពេញលេញផ្សេងៗ		-	-	-	-
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	(៤១.៦៥១)	-	(២៩.៧៥៦)
សរុបប្រាក់ចំណេញពេញលេញក្នុងឆ្នាំ		(១៦.១១៧)	(១១៩.៨៩០)	(២០៧.៨៥៤)	(៨៨៤.០៣៧)



របាយការណ៍ថ្លៃប្រែប្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	មូលធន	ទុនបម្រុង បទប្បញ្ញត្តិ	ខាតបង្គរ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	២.០០០.០០០	-	(៨៨០.៧៧១)	១.១១៩.២២៩
ខាតក្នុងឆ្នាំ	-	-	(២០៧.៨៥៤)	(២០៧.៨៥៤)
ការផ្ទេរ	-	៤០.៣៦៧	(៤០.៣៦៧)	-
និយ័តកម្ម	-	-	៥.៥៧៧	៥.៥៧៧
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.០០០.០០០	៤០.៣៦៧	(១.១២៣.៤៩៥)	៩១៦.៨៧២
ខាតក្នុងឆ្នាំ	-	-	(១៦.១១៧)	(១៦.១១៧)
ការផ្ទេរ	-	១៦០.៩៨២	(១៦០.៩៨២)	-
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២.០០០.០០០	២០១.៣៤៩	(១.៣០០.៥១២)	៩០០.៨៣៧

	មូលធន	ទុនបម្រុង បទប្បញ្ញត្តិ	ខាតបង្គរ	លម្អៀងអត្រា ប្តូរប្រាក់	សរុប
	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល	ខ្មែរពាន់រៀល
សមតុល្យថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៨.០០០.០០០	-	(៣.៥៨០.៦៧៧)	១៨៧.៥៤៣	៤.៦០៦.៨៦៦
ខាតក្នុងឆ្នាំ	-	-	(៨៥៤.២៨១)	-	(៨៥៤.២៨១)
ការផ្ទេរ	-	១៦៥.៩០៨	(១៦៥.៩០៨)	-	-
និយ័តកម្ម	-	-	២២.៩២១	-	២២.៩២១
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(២៩.៧៥៦)	(២៩.៧៥៦)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៨.០០០.០០០	១៦៥.៩០៨	(៤.៥១៧.៩៦៤)	១៥៧.៧៨៧	៣.៧៤៥.៧២១
ខាតក្នុងឆ្នាំ	-	-	(៧៨.២៣៩)	-	(៧៨.២៣៩)
ការផ្ទេរ	-	៦៥៥.៣៥៨	(៦៥៥.៣៥៨)	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(៤១.៦៥១)	(៤១.៦៥១)
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៨.០០០.០០០	៨២១.២៦៦	(៥.២៤៣.៥៦២)	១១៦.១៣៦	៣.៦០៣.៨៣៩



របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិ	សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនបង់ពន្ធ		(២៩០.៥៦៩)	(១.១៨២.៩០៨)	(២០៧.៨៥៤)	(៨៥៤.២៨១)
និយ័តកម្មសម្រាប់៖					
រំលស់	១០	៥.៩៦៨	២៤.២៩៧	២០.៥៩៣	៨៤.៦៣៧
រំលស់ (ទ្រព្យសកម្មអរូបី)	៩	១៧.៦៦៤	៧១.៩១០	១៦.៩៥២	៦៩.៦៧៣
សំវិធានធនលើឥណទានខាតបង់	១៩	៥០.៩១១	២០៧.២៥៩	(៣៦.៣០៤)	(១៤៩.២០៩)
ចំណាយការប្រាក់		៨៩.៤៤៧	៣៦៤.១៣៩	៩២.៧៥៤	៣៨១.២១៩
ប្រតិបត្តិការខាតមុនប្រែប្រួលទុនបង្វិល		(១២៦.៥៨៩)	(៥១៥.៣០៣)	(១១៣.៨៥៩)	(៤៦៧.៩៦១)
ប្រែប្រួល៖					
ឥណទានផ្តល់ដល់អតិថិជន	៧	២១៦.៤៦៦	៨៨១.២៣៣	៣៥២.៦៤៣	១.៤៤៩.៣៦៣
ពន្ធពន្យារជាទ្រព្យសកម្ម	២១(ក)	(២៧៤.៤៥២)	(១.១០៤.៦៦៩)	-	-
ទ្រព្យសកម្មផ្សេងៗ	៨	(២.៣២៨)	(៩.៤៧៧)	១៣.៦៥២	៥៦.១១០
បំណុលផ្សេងៗ	១២	(២.៨១០)	(១១.៤៤០)	(១២.៣១៤)	(៥០.៦១១)
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(១៨៩.០២៤)	(៧៩៩.៦៥៦)	២៤០.១២២	៩៨៦.៩០១
ពន្ធលើប្រាក់ចំណេញ	២១(ខ)	២៧៤.៤៥២	១.១០៤.៦៦៩	-	-
លំហូរសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពប្រតិបត្តិការ		៨៥.៣៦៨	៣០៥.០១៣	២៤០.១២២	៩៨៦.៩០១
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងគ្រឿងបរិក្ខារ	១០	(១.៤៩០)	(៦.០៦៦)	(៤៨៣)	(១.៩៨៥)
ការទិញទ្រព្យសកម្មអរូបី	៩	-	-	(៧.០៦២)	(២៩.០២៥)
លំហូរសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពវិនិយោគ		(១.៤៩០)	(៦.០៦៦)	(៧.៥៤៥)	(៣០.០១០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ប្រាក់កម្ចី	១១	(១០០.០០០)	(៤០៧.១០០)	(១០០.០០០)	(៤១១.០០០)
ការប្រាក់បានបង់		(៨៩.៤៤៧)	(៣៦៤.១៣៩)	(៩២.៧៥៤)	(៣៨១.២១៩)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		(១៨៩.៤៤៧)	(៧៧១.២៣៩)	(១៩២.៧៥៤)	(៧៩២.២១៩)
ការផ្លាស់ប្តូរសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល*		(១០៦.១៨៨)	(៤៧២.២៩២)	៤៦.៣១៩	១៩៤.១៩៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី០១ ខែមករា		១៩៤.២៥៦	៧៩៣.៥៣៦	១៤៧.៤៩៣	៦០៧.២២៨
លម្អៀងពីបង្ការប្រែប្រួលរូបិយប័ណ្ណ		-	(៦.៧៧១)	-	(៥.៨៨៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ		៨៨.០៦៨	៣៨៦.៧៦៥	១៤៧.៤៩៣	៧៩៣.៥៣៦

* ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនមានប្រតិបត្តិការតែតម្រូវមិនមែនសាច់ប្រាក់ ចំនួន ៦.៩៤០ ដុល្លារអាមេរិក នៅខែធ្នូ ឆ្នាំ២០២៣។

ការផ្ទៀងផ្ទាត់នូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង ឆ្នាំ២០២៤៖

	២០២៤		២០២៣	
សាច់ប្រាក់ក្នុងដៃ	១៨.០៨២	៧២.៧៨០	១៨.៥១៤	៧៥.៦៣០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិ នៃ កម្ពុជា	៤.១៧៧	១៦.៨១២	២.៨៩៦	១១.៨៣០
(មិនរាប់បញ្ចូលប្រាក់តម្កល់តាមបទប្បញ្ញត្តិ)				
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	៦៥.៨០៩	២៦៤.៨៨១	១៧២.៨៨៦	៧០៦.០៧៦
	៨៨.០៦៨	៣៥៤.៤៧៣	១៩៤.២៩៦	៧៩៣.៥៣៦

កំណត់សម្គាល់ដែលបានភ្ជាប់មកនេះ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ





ធនាគារជាតិ នៃ កម្ពុជា

អាសយដ្ឋាន៖ ឡូត៍លេខ ៨៨ ផ្លូវលេខ ១០២ កែងនឹងផ្លូវលេខ ១៩
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

របាយការណ៍របស់គណៈគ្រប់គ្រងស្តីពីព័ត៌មានហិរញ្ញវត្ថុបន្ថែម

ក្នុងនាមគណៈគ្រប់គ្រងនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក (“ក្រុមហ៊ុន”) ខ្ញុំបាទសូមធានាអះអាងថា ព័ត៌មានហិរញ្ញវត្ថុបន្ថែមដែលភ្ជាប់មកជាមួយគ្នានេះ ដែលរួមមានការលាតត្រដាងព័ត៌មាន ដែលកំណត់ដោយប្រកាសពាក់ព័ន្ធនានារបស់ធនាគារជាតិ នៃ កម្ពុជា ត្រូវបានរៀបចំឡើងដោយសមស្រប ដើម្បីបង្ហាញយ៉ាងត្រឹមត្រូវនូវព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។ រាល់ព័ត៌មាន និងទិន្នន័យដែលមានក្នុងរបាយការណ៍ព័ត៌មាននេះ គឺជាការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន។

តំណាងគណៈគ្រប់គ្រង



ឧកញ៉ា តាំង គួងហាវ

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៥



ដែនកំណត់

ព័ត៌មានហិរញ្ញវត្ថុបន្ថែមនេះ ត្រូវបានរៀបចំឡើងដោយអ្នកគ្រប់គ្រង ដែលសម្រាប់តែធនាគារជាតិ នៃ កម្ពុជា ប្រើប្រាស់តែមួយគត់។ របាយការណ៍នេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីគណៈគ្រប់គ្រងនោះទេ។

ការគណនា ដែលបានបញ្ចូលនៅក្នុងនេះ គឺយោងទៅតាមអត្ថន័យនៃប្រកាសដែលពាក់ព័ន្ធនានា និងការកំណត់ផ្សេងៗ ដែលមានសុពលភាព មានក្នុងតារាងវិភាគខាងក្រោម និងផ្នែកមួយ ហើយត្រូវបានអានដោយភ្ជាប់ជាមួយព័ត៌មានហិរញ្ញវត្ថុបន្ថែមនេះ។

សម្រាប់គោលបំណងនៃព័ត៌មានហិរញ្ញវត្ថុបន្ថែមនេះ លុះត្រាតែមានចែងផ្សេងក្រៅពីនេះ រូបិយប័ណ្ណដុល្លារអាមេរិក គឺជា រូបិយប័ណ្ណសម្រាប់របាយការណ៍។ ការប្តូររូបិយប័ណ្ណពីដុល្លារទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីការរៀបចំ និងដាក់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើឡើងដោយប្រើប្រាស់អត្រាប្តូរប្រាក់មធ្យមដូចបង្ហាញនៅខាងក្រោម ដែលប្រកាសជាផ្លូវការដោយធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ តួលេខជារូបិយប័ណ្ណដុល្លារអាមេរិក ដែលបានប្រែសម្រួលមកជាប្រាក់រៀលរួចហើយ មិនត្រូវបានលើកយកមកបកស្រាយថា តួលេខដែលអាចត្រូវបាន ឬនាពេលអនាគតនឹងត្រូវបានប្រែប្រួលទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងនោះឡើយ។

		អត្រាប្រចាំឆ្នាំ	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក	=	៤.០២៥រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១ ដុល្លារអាមេរិក	=	៤.០៨៥រៀល



មូលនិធិផ្ទាល់សុទ្ធ

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០៧-៤៧ ប្រ.ក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០០ ដែលកែប្រែ ដោយប្រកាសលេខ ៨៧-០៧-១៣២ ប្រ.ក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ មូលនិធិផ្ទាល់សុទ្ធដូចបានគណនាខាង ក្រោម នឹងត្រូវបានយកទៅគណនាអនុបាតប្រុងប្រយ័ត្ន និងអនុបាតផ្សេងៗ។ ការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដូចមានខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផ្នែក (ក)				
មូលធន ឬទាយជ័ទាន	២.០០០.០០០	៨.០០០.០០០	២.០០០.០០០	៨.០០០.០០០
ទុនបម្រុងក្រៅពីការវាយតម្លៃ	-	-	-	-
បុព្វលាភទាក់ទងនឹងដើមទុន	-	-	-	-
សំវិធានធនលើហានិភ័យក្រុមហ៊ុនទូទៅ	-	-	-	-
ប្រាក់ចំណេញក្នុងកាលបរិច្ឆេទបច្ចុប្បន្ន	-	-	-	-
ប្រាក់ចំណេញរក្សាទុក	-	-	-	-
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិ នៃ កម្ពុជា	-	-	-	-
សរុបរង (ក)	២.០០០.០០០	៨.០០០.០០០	២.០០០.០០០	៨.០០០.០០០
ផ្នែក (ខ)				
បុរេប្រទាន ឥណទានដល់គណៈគ្រប់គ្រង	១៥៨.៨៩៣	៦៣៩.៥៤៤	២៩៥.៩០៦	១.២០៨.៧៧៨
កាន់កាប់ភាគហ៊ុនផ្ទាល់ខ្លួន	-	-	-	-
ការខាតបង់បង្គរ	១.២៨៤.៣៩៧	៥.១៦៩.៦៩៨	៨៨០.៧៧១	៣.៥៩៧.៩៥០
ប្រាក់ចំណេញក្នុងកាលបរិច្ឆេទបច្ចុប្បន្ន	១៦.១១៧	៦៤.៨៧១	២០៧.៨៥៤	៨៤៩.០៨៤
ចំណាយបង្កើត	-	-	-	-
ការខាតបង់ដែលបានកំណត់នៅកាលបរិច្ឆេទមិនមែនចុងឆ្នាំ	-	-	-	-
សរុបរង (ខ)	១.៤៥៩.៤០៧	៥.៨៧៤.១១៣	១.៣៨៤.៥៣១	៥.៦៥៥.៨១២
មូលដ្ឋានមូលនិធិផ្ទាល់សុទ្ធ គ = (ក-ខ)	៥៤០.៥៩៣	២.១២៥.៨៨៧	៦១៥.៤៦៩	២.៣៤៤.១៨៨
ផ្នែក (ឃ)				
ការវាយតម្លៃទុនបម្រុង	-	-	-	-
បំណុលបន្ទាប់បន្សំ	-	-	-	-
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិ នៃ កម្ពុជា	២០.៥៤៥	៨២.៦៩៥	-	-
សរុបរង (ឃ)	២០.៥៤៥	៨២.៦៩៥	-	-
ផ្នែក (ង)				
មូលធន ចូលហ៊ុនក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ	-	-	-	-
គណនីផ្សេងៗ	-	-	-	-
សរុបរង (ង)	-	-	-	-
សរុបមូលនិធិផ្ទាល់សុទ្ធ ច = (គ+ឃ-ង)	៥៦១.១៣៨	២.២០៨.៥៨២	៦១៥.៤៦៩	២.៣៤៤.១៨៨



អនុបាតសាច់ប្រាក់ងាយស្រួល

ដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០០-៣៨ ប្រ.ក ចុះថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០០០ ដែលត្រូវធ្វើនិយ័តកម្មដោយប្រកាសលេខ ៨៧-០២-៤៨ ប្រ.ក ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០០២ ហើយត្រូវបានជំនួសជាបន្តបន្ទាប់ដោយប្រកាសលេខ ៨៧-០២៤-៤៣៩ ប្រ.ក ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំងអស់ត្រូវតម្រូវឱ្យរក្សានូវអនុបាតសាច់ប្រាក់ងាយស្រួល យ៉ាងហោចណាស់ ១០០%។ សេចក្តីលម្អិតពីការគណនាត្រូវបានបង្ហាញដូចខាងក្រោម៖

		ការវិនិច្ឆ័យ		២០២៤		២០២៣	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ក) តាគយក							
I. ទ្រព្យសកម្មងាយបំប្លែងជាសាច់ប្រាក់							
សាច់ប្រាក់ និងមាស	១០០%	១៨.០៨២	៧៣.៦១២	១៨.៥១៤	៧៦.០៩៣		
ប្រាក់បញ្ញើជាមួយធនាគារផ្សេងក្រៅពីធនាគារជាតិ នៃ កម្ពុជា	១០០%	៦៥.៨០៩	២៦៧.៩០៨	១៧២.៨៤៦	៧១០.៣៩៧		
ប្រាក់បញ្ញើជាមួយធនាគារជាតិ នៃ កម្ពុជា	១០០%	៤.១៧៧	១៧.០០៥	២.៨៩៦	១១.៩០៣		
(មិនរួមបញ្ចូលប្រាក់បញ្ញើតាមបទប្បញ្ញត្តិ)							
		៨៨.០៦៨	៣៥៨.៥២៥	១៩៤.២៥៦	៧៩៨.៣៩៣		
II. លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុកក្នុងរយៈពេល៣០ថ្ងៃ							
គណនីជាមួយធនាគារជាតិ នៃ កម្ពុជា ឬគ្រឹះស្ថានហិរញ្ញវត្ថុ	១០០%	-	-	-	-		
ប្រាក់កម្ចីពីធនាគារជាតិ នៃ កម្ពុជា និងធនាគារដែលតិចជាងមួយខែ	១០០%	-	-	-	-		
ទឹកប្រាក់លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុកពីឥណទាន ភតិសន្យាហិរញ្ញវត្ថុតាមកិច្ចសន្យា	៧៥%	៥២.១៣៣	២១២.២៣៣	-	-		
		៥២.១៣៣	២១២.២៣៣	-	-		
		១៤០.២០១	៥៧០.៧៥៨	១៩៤.២៥៦	៧៩៨.៣៩៣		
សរុប ក (I+II)							
១) តាគបែប							
ការសងបំណុលក្នុងរយៈពេល៣០ថ្ងៃ	១០០%	៦.១៧២	២៥.១២៦	-	-		
ឥណទានដែលបានអនុម័តបញ្ចេញក្នុងរយៈពេល៣០ថ្ងៃ	១០០%	៥០.០០០	២០៣.៥៥០	-	-		
លំហូរចេញនៃសាច់ប្រាក់ក្នុងរយៈពេល៣០ថ្ងៃ	១០០%	៣១.៣៤៧	១២៧.៦១៣	-	-		
		៨៧.៥១៩	៣៥៦.២៨៩	-	-		
សរុប (១)							
អនុបាតសាច់ប្រាក់ងាយស្រួល- តាគយក/តាគបែប							
		១៦០%	១៦០%	N/A	N/A		

សេចក្តីសន្និដ្ឋាន៖ អនុបាតសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុនបានអនុវត្តតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា។



អនុបាតសាធនភាព

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០៧-១៣៣ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំងអស់ត្រូវបានរក្សាទុកអនុបាតសាធនភាព ដែលជាអនុបាតនៃមូលនិធិផ្ទាល់សុទ្ធហួតដល់អនុបាតនៃហានិភ័យឥណទានសរុប។ លទ្ធផលដែលរកឃើញមិនត្រូវបានជាប់ ១៥% ឡើយ។ នាការបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អនុបាតសាធនភាព របស់ក្រុមហ៊ុនត្រូវបានគណនាដូចខាងក្រោម៖

	ការប្តឹង	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមយក					
មូលនិធិផ្ទាល់សុទ្ធនៅថ្ងៃទី៣១ ខែធ្នូ		៥៦១.១៣៨	២.២៥៨.៥៨០	៦១៥.៤៦៩	២.៥១៤.១៨៩
តាមបែប					
សាច់ប្រាក់	០%	១៨.០៨២	៧២.៧៨០	១៨.៥១៤	៧៥.៦៣០
មាស	០%	-	-	-	-
ឥណទានលើធនាគារជាតិ នៃ កម្ពុជា	០%	១០៤.១៧៧	៤១៩.៣១២	១០២.៨៩៦	៤២០.៣៣០
ទ្រព្យសកម្មជាតិធានា ដោយកម្ពុជាបញ្ចាំជាមួយធនាគារ	០%	-	-	-	-
ឥណទានលើស្ថាប័នអធិបតេយ្យដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-	០%	-	-	-	-
ឥណទានលើស្ថាប័នអធិបតេយ្យដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-	២០%	-	-	-	-
ឥណទានលើធនាគារដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-	២០%	-	-	-	-
ឥណទានលើស្ថាប័នអធិបតេយ្យដែលមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-	៥០%	-	-	-	-
ឥណទានលើធនាគារដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-	៥០%	-	-	-	-
ទ្រព្យសកម្មផ្សេងៗសរុប	១០០%	១.៩៤៥.០៤២	៧.៨២៨.៧៩៤	១.៧៥៦.៦៨៤	៧.១៧៦.០៥២
ខ្ទង់ក្រៅតារាងតុល្យការ	០%	-	-	-	-
សរុបហានិភ័យទ្រព្យសកម្ម		១.៩៤៥.០៤២	៧.៨២៨.៧៩៤	១.៧៥៦.៦៨៤	៧.១៧៦.០៥២
អនុបាតសាធនភាព-តាមយក/តាមបែប		២៨,៨៥%	២៨,៨៥%	៣៥,០៤%	៣៥,០៤%

សេចក្តីសន្និដ្ឋាន៖ អនុបាតសាធនភាពរបស់ក្រុមហ៊ុនបានអនុវត្តតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា។



ដើមទុនអប្បបរមា

យោងតាមប្រកាសលេខ ៨៧-០១៦-១១៧ ចេញផ្សាយដោយធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ ស្តីពី "ដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ" គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាចំនួន ៦ ពាន់លានរៀល [ស្មើនឹង ១.៥០០.០០០ ដុល្លារអាមេរិក]។

ដើមទុនបច្ចុប្បន្នដែលបានចុះបញ្ជី បោះផ្សាយ និងទូទាត់របស់ក្រុមហ៊ុនឥណទានបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទឹកប្រាក់ចំនួន ២.០០០.០០០ ដុល្លារអាមេរិក [ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣÷ មានទឹកប្រាក់ចំនួន ២.០០០.០០០ ដុល្លារអាមេរិក]។

សវិធានធននៃឥណទានរូបិយប័ណ្ណជាតិ

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារជាតិ នៃ កម្ពុជា បានចេញសេចក្តីប្រកាសលេខ ៨៧-០១៦-៣៣៤ ប្រ.ក ស្តីពីការផ្តល់ឥណទានរូបិយប័ណ្ណជាតិដែលតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានឥណទានរូបិយប័ណ្ណជាតិយ៉ាងហោចណាស់ ១០% នៃផលប៉ុន្តែរបស់ពួកគេ។ ប្រកាសនេះ នឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា ហើយត្រូវបានអនុវត្តយ៉ាងពេញលេញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

		២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានជាខ្មែររៀល	ក	១៧៤.២០៩	៧០១.១៩១	១៨២.៥៣១	៧៤៥.៦៣៩
ឥណទាន និងបុរេប្រទានសរុប	ខ	១.៧៨៥.៤៧០	៧.១៨៦.៥១៧	២.០០១.៨៧៣	៨.១៧៧.៦៥១
សវិធានធននៃឥណទានរូបិយប័ណ្ណជាតិសរុប	ក/ខ	៩,៧៦%	៩,៧៦%	៩,១២%	៩,១២%

សេចក្តីសន្និដ្ឋាន៖ ក្រុមហ៊ុនមិនបានអនុវត្តតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាឡើយ។



ចំណាត់ថ្នាក់ឥណទាន និងសិវិធានធនលើឱ្យភាពបាត់បង់ ឬតម្លៃ

ធនាគារជាតិ នៃ កម្ពុជា បានចេញប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាននិងសិវិធានធនលើអ៊ុយកែរមិន (“ប្រកាសថ្មី”) ដែលបានជំនួសប្រកាសមុន។ ប្រកាសថ្មីតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឥណទានសិវិធានធនតាមបទប្បញ្ញត្តិដោយចាត់ថ្នាក់ផលប៉ុន្តែឥណទានរបស់ពួកគេជាប្រាំ (៥) ថ្នាក់ ដោយផ្អែកលើចំនួនថ្ងៃដែលកន្លងផុតលើការសងប្រាក់ដើម និង/ឬការប្រាក់។ កម្រិតចាំបាច់នៃសិវិធានធនទូទៅនិងជាក់លាក់សម្រាប់ការខាតបង់លើឥណទានដែលបានគណនាអាស្រ័យលើចំណាត់ថ្នាក់នៃឥណទាន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ការចាត់ថ្នាក់របស់ក្រុមហ៊ុននៃសិវិធានធនលើការរំពឹងទុកឥណទានដែលបាត់បង់សម្រាប់ការខាតបង់លើឥណទាន និងបុរេប្រទានដោយផ្អែកលើប្រកាសមានដូចខាងក្រោម៖

ចំណាត់ថ្នាក់	តាមតម្រូវការរបស់ ធនាគារជាតិ នៃកម្ពុជា				តាមគោលការណ៍ ធនាគារ	
	ឥណទានដុល ដុល្លារអាមេរិក	ការប្រាក់ត្រូវទទួល ដុល្លារអាមេរិក	អត្រា សិវិធានធន %	សិវិធានធន អប្បបរមា ដុល្លារអាមេរិក	ការខាតបង់ឥណ ទានដែលរំពឹងទុក ដុល្លារអាមេរិក	សិវិធានធន ខ្វះ (លើស) ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ធម្មតា / ស្តង់ដារ	១.២៦៣.៩១៩	៨.០៨៩	១%	១២.៧២០	១.៣៣៥	១១.៣៨៥
ក្រោមការឃ្លាំមើល	៣៨.១៩៧	៨៦	៣%	១.១៤៨	-	១.១៤៨
ក្រោមស្តង់ដារ	៤២.៣១៤	២.៦៥៤	២០%	៨.៩៩៤	៦.៦២៦	២.៣៦៨
ជាប់សង្ស័យ	៣៥២.៦៨៤	២៥.៨៦៦	៥០%	១៨៩.២៧៥	៤៦.៨៧៧	១៤២.៣៩៨
បាត់បង់	៤៤.៦៦៣	៦.៩៩៨	១០០%	៤១.៦៦១	៧.៦១១	៤៤.០៥០
សរុប	១.៧៤១.៧៧៧	៤៣.៦៩៣		២៦៣.៧៩៨	៦២.៤៤៩	២០១.៣៤៩
សមមូលខ្មែរពាន់រៀល	៧.០១០.៦៥២	១៧៥.៨៦៤		១.០៦១.៧៨៧	២៥១.៣៥៧	៨១០.៤៣០
សិវិធានធនឥណទានអាក្រក់ និងជាប់សង្ស័យ (៦២.៤៤៩)						
សរុប	១.៧២៣.០២១					
សមមូលខ្មែរពាន់រៀល	៦.៩៣៥.១៦០					



ចំណាត់ថ្នាក់ឥណទាន និងសិទ្ធិធានធនលើឱ្យនភាពបាត់បង់ ឬតម្លៃ (តបប)

ចំណាត់ថ្នាក់	តាមតម្រូវការ របស់ធនាគារ ជាតិនៃកម្ពុជា			តាមគោលការណ៍ ធនាគារ	
	ឥណទានដុល ដុល្លារអាមេរិក	អត្រា សិទ្ធិធានធន %	សិទ្ធិធានធន អប្បបរមា ដុល្លារអាមេរិក	ការខាតបង់ឥណ ទានដែលរំពឹងទុក ដុល្លារអាមេរិក	សិទ្ធិធានធន ខ្វះ (លើស) ដុល្លារអាមេរិក
តាមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
ធម្មតា / ស្តង់ដារ	១.៧៤៣.៩៨៥	១%	១៧.៤៤០	២.៩៩៨	១៤.៤៤២
ក្រោមការឃ្លាំមើល	៨៣.៨៨៥	៣%	២.៥១៧	៦៤	២.៤៥៣
ក្រោមស្តង់ដារ	១៥៣.៩៦៣	២០%	៣០.៧៩៣	៧.៣៤២	២៣.៤៥១
ជាប់សង្ស័យ	-	៥០%	-	-	-
បាត់បង់	-	១០០%	-	-	-
សរុប	១.៩៨១.៨៣៣		៥០.៧៤៩	១០.៤០៤	៤០.៣៤៥
សមមូលខ្មែរពាន់រៀល	៨.០៩៥.៧៨៧		២០៧.៣០៩	៤២.៥០០	១៦៤.៨០៩
ការប្រាក់ត្រូវទទួល	១៩.៧៣៩				
សិទ្ធិធានធនឥណទានអាក្រក់					
និងជាប់សង្ស័យ	(១០.៤០៤)				
សរុប	១.៩៩១.១៦៨				
សមមូលខ្មែរពាន់រៀល	៨.១៣៣.៩២០				



နိဗ္ဗာန်သုဿနာနိဗ္ဗာန်နိဗ္ဗာန်

អនុលោមតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ-៧-០៧-១៣៤ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ ក្រុមហ៊ុនត្រូវរក្សាឱ្យបានខាប់ខ្លួននូវរូបិយប័ណ្ណរបរទេសលើកចំហសុទ្ធក្នុង រូបិយប័ណ្ណរបរទេសណាមួយ ឬរាល់រូបិយប័ណ្ណរបរទេសលើកចំហសុទ្ធជាមួយ នៅក្នុងរូបិយប័ណ្ណរបរទេសទាំងអស់ ទោះបីជាឈ្មោះពេលវែង ឬខ្លី មិនឱ្យលើសពី ២០% នៃមូលធនសុទ្ធ របស់ក្រុមហ៊ុន។

លើសពីនេះ អនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០៥-៤០ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០០ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យបង្ហាញព័ត៌មានសង្ខេបច្រើនសកម្មនិងច្រើនអកម្ម នាការិយបរិច្ឆេទនៃតារាងតុល្យការតាមរិយប័ណ្ណជាក់ស្តែងដូចខាងក្រោម៖

២០២៤						
ទ្រព្យសកម្ម	បំណុល	ទឹកប្រាក់ត្រូវ និងដើមទុន ទទួលបានពីការ តុល្យការ	ទឹកប្រាក់ត្រូវសង ក្រៅតារាងតុល្យការ	ស្ថានភាពចំហសុទ្ធ (+) រំលស់ (-) ខ្ចី / មូលនិធិផ្ទាល់សុទ្ធ	ស្ថានភាពចំហសុទ្ធ	កម្រិតកំណត់
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%	%
ដុល្លារអាមេរិក	២.០៥២.០៩៧	(២.២២២.៣៧៧)	-	(១៧០.២៨០)	- ៣០%	- ២០%
ពាន់រៀល	១៧៤.១០៧	(៣.៩១៧)	-	១៧០.២៨០	៣០%	២០%
សរុប	២.២២៦.១៩៤	២.២២៦.១៩៤	-	-	-	-
សមមូលខ្មែរពាន់រៀល	៨.៩៦០.៤៣០	៨.៩៦០.៤៣០	-	-	-	-

২০২০

ប្រភេទសកម្មភាព	បំណុល និងដើមទុន	ទឹកប្រាក់ត្រូវ ទទួលបានក្នុង តុល្យការ	ទឹកប្រាក់ត្រូវសង ក្រៅតាមតុល្យការ	ស្ថានភាពចំណុះ (+) រំលស់ (-) ខ្ចី / មូលនិធិផ្ទាល់មុខ	កម្រិតកំណត់	លើស
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%	%
ដុល្លារអាមេរិក	២.០០២.៤៣១ (១.២២២)	-	-	(៣៤១.៤៦៨)	-៥៥%	-
កាន់រៀល	៣៤២.៦៩០	-	-	៣៤១.៤៦៨	៥៥%	-
សរុប	២.៣៤៥.១២១	-	-	-	-	-
សម្បូលខ្មែរកាន់រៀល	៥.៥៧៥.៨២០	-	-	-	-	-





ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ជី ប៊ី អិល ភី
G B Microfinance Institution Plc



(+៨៥៥) ២៣ ៩៧៧ ៧៧៨/៩៩ ៥៧០ ៥៥៥



www.gbmfi.com.kh